

1220.044.

ꦱꦮꦶꦁꦮꦶꦁ

AWIG-AWIG

ꦢꦺꦱꦱꦏꦫꦩꦤꦸꦗꦸꦤ꧀ꦲꦶꦁ

DĒSA PAKRAMAN UJUNG HYANG



ꦱꦺꦩꦧꦱꦏꦶꦱꦏꦫꦩꦱꦺꦩ

KECAMATAN KARANGASEM

ꦱꦺꦩꦧꦱꦏꦶꦱꦏꦫꦩꦱꦺꦩ

KAEUPATĒN KARANGASĒM

ꦲꦭꦸꦏꦶꦲꦸꦁꦸꦗꦸꦤ꧀

TAHUN 2003

រូបចម្លងសិលា

ថ្កូវប្រវត្តិវិញ្ញាណបរិវារ

ចលនាបន្តបន្ទាប់គ្នាដំបូងដោយមិនប្រយោជន៍អ្វីនៅឡើយទេ
តែវាបានដាក់ទុកឲ្យប្រើប្រាស់បន្តទៀត វាបានដាក់ទុកឲ្យប្រើប្រាស់
ឃើញផ្ទៃបញ្ចប់បញ្ចប់ដំបូងបន្តបន្ទាប់បន្តបន្ទាប់បន្តបន្ទាប់
រៀបរយបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី

វាបានដាក់ទុកឲ្យប្រើប្រាស់បន្តបន្ទាប់បន្តបន្ទាប់បន្តបន្ទាប់
ឃើញផ្ទៃបញ្ចប់បញ្ចប់ដំបូងបន្តបន្ទាប់បន្តបន្ទាប់

- ១ ឃើញបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
- ២ ឃើញបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
- ៣ ឃើញបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
- ៤ ឃើញបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី

ឃើញបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
ដំបូងបន្តបន្ទាប់បន្តបន្ទាប់បន្តបន្ទាប់បន្តបន្ទាប់
បើកវាឲ្យប្រើប្រាស់បន្តបន្ទាប់បន្តបន្ទាប់បន្តបន្ទាប់
ក៏ដឹងឃើញបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី

ថ្កូវប្រវត្តិវិញ្ញាណបរិវារ

Murdha Citta

Om Swastyastu, Om awighnam astu nama sidham.

Malarapan saking panghyangning Ida Sanghyang Widhi Wasa, ngawentenang kahuripan sakala niskala ring bhuwana agung lan bhuwana alit. Manut dresta, desane wantah pasayuban krama desa rawuhing kulawarga pawongannia. Desane kasinanggeh bhuwana agung, pawongannia sowang-sowang pinaka bhuwana alit.

Sotaning bhuwana agung, desane wantah pawakan bhuwana mahurip jangkep saha Tri Hita Karanannia Iwire:

ha. Parhyangan, sahananing kahyangan panyiwian desa genah ngarcana Ida Hyang Parama Wisesa, pinaka atman desane.

na. Palemahan, tanah kakuwuban desa sinanggeh sthula sariraning desane.

na. Pawongan, krama saha warga desa maka sami pawakan Tri Kaya mawaning desane sidha molah maprawerti.

Adung patemoning bhuwana kalih, malarapan santha jagadhita, sinanggeh murddhaning prayojanan pangriptaning Awig-awig Desa Pakraman Ujung Hyang.

Pinaka putusing paseban, wastu prasidha prayojanan mami kabeh prasama angidep amagehaken kadi linging awig-awig puniki.

Om Santih Santih Santih Om.

**DAGING AWIG-AWIG
DÉSÀ PAKRAMAN UJUNG HYANG**

| | |
|--|----|
| MURDDHA CITTA | i |
| DAGING AWIG-AWIG | ii |
| PRATAMA SARGAH : TIARAN LAN WAWIDANGAN DESA | 1 |
| DWITYA SARGAH : PATTIS LAN PAMIKUKUH | 2 |
| TRITYA SARGAH : SUKERTA TATA PAKRAMAN | 2 |
| Palêt 1 : Indik Krama | 2 |
| Palêt 2 : Indik Prajuru Desa | 6 |
| Palêt 3 : Indik Kulkul | 9 |
| Palêt 4 : Indik Paruman | 10 |
| Palêt 5 : Indik Druwén Désa | 11 |
| CATHURTA SARGAH : SUKRÊTA TATA PALÊMAHAN | 13 |
| Palêt 1 : Indik Karang, Tegal, lan Carik | 13 |
| Palêt 2 : Indik Kakayonan | 14 |
| Palêt 3 : Indik Wawalungan | 15 |
| Palêt 4 : Indik Sukêrtha Pamitêgêp | 17 |
| Palêt 5 : Indik Bhaya | 17 |
| Palêt 6 : Indik Pawongan, Palêmahan, Pañanggran Bañjar mina- kadi Sêkêha-sêkêha | 18 |
| PANCAMA SARGAH : SUKRÊTA TATA AGAMA | 18 |
| Palet 1 : Indik Déwa Yajña | 18 |
| Palet 2 : Indik Rêsi Yajña | 23 |
| Palet 3 : Indik Pitra Yajña | 23 |
| Palet 4 : Indik Manusa Yajña | 28 |
| Palet 5 : Indik Bhuta Yajña | 29 |
| SASTHA SARGAH : SUKERTA TATA PAWONGAN | 30 |
| Palet 1 : Indik Pawiwahan | 30 |
| Palet 2 : Indik Bêlas Marabian | 33 |
| Palet 3 : Indik Santana | 34 |
| Palet 4 : Indik Wawarisan | 35 |
| SAPTAMA SARGAH : WICARA LAN PAMIDHANDHA | 38 |
| Palet 1 : Indik Wicara | 38 |
| Palet 2 : Indik Pamidandha | 39 |
| ASTAMA SARGAH : NGUWAH-NGUWAHIN AWIG-AWIG | 41 |
| NAWAMA SARGAH : PAMUPUT | 42 |

ហតិពិរុត្តិបស្ស័យគ្រឹះស្រី ៣

ប្រមូលសំគាល់

ហតិពិរុត្តិបស្ស័យគ្រឹះស្រី ៣

ប្រមូលសំគាល់

៣ ។ គ្រឹះស្រី ៣ ប្រមូលសំគាល់

៤ គ្រឹះស្រី ៣ ប្រមូលសំគាល់ ២ ប្រមូលសំគាល់

១ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣

២ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣

៣ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣

៤ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣

សិវិរុត្តិបស្ស័យគ្រឹះស្រី ៣

១ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣

២ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣

៣ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣

៤ ។ សិវិរុត្តិបស្ស័យគ្រឹះស្រី ៣

(៤) ។ គ្រឹះស្រី ៣ ប្រមូលសំគាល់ ២ ប្រមូលសំគាល់ ២ ប្រមូលសំគាល់ ២ ប្រមូលសំគាល់ ២ ប្រមូលសំគាល់ ២ ប្រមូលសំគាល់ ២ ប្រមូលសំគាល់ ២

១ ។ គ្រឹះស្រី ៣

២ ។ គ្រឹះស្រី ៣

៣ ។ គ្រឹះស្រី ៣

៤ ។ គ្រឹះស្រី ៣

៥ ។ គ្រឹះស្រី ៣

PRATHAMAS SARGAH
IIARAN LAN WAWIDANGAN DÉSA

Pawos 1

- (1) Désa Pakraman puniki mawasta “Désa Pakraman Ujung Hyang”.
- (2) Jēbar kakuwub wawidangannya manut prasasti Jung Hyang Kuno mawatēs ñatur:
 - ha. Sisi Wétan: Hyang Ngisung, Batu Mengalásé;
 - na. Sisi Kulon: Hér Ja Rēnga;
 - ca. Sisi Lor: Lenga Jati. Ika ri hér latēng Batu Palot, hamikuk hangulon.
Ika ri Hér téja wurip mwanng hér hañuling tka ri hér Jarēnga.
 - ra. Sisi Kidul: Pēnēpin Sagara.Kasinahan ipun sane kamanggēhang manut awig-awig puniki:
 - ha. Sisi Kangin: Panēpin Désa Pakraman Séraya;
 - na. Sisi Kēlod: Panēpin Sagara;
 - ca. Sisi Kauh: Panēpin Désa Pakraman Jasri;
 - ra. Sisi Kalér: Panēpin Désa Pakraman Karangasēm, lan Tumbu.
- (3) Désa puniki kawangun antuk krama désa, turmaning kēpah dados 5 (lima) bañjar:
 - ha. Bañjar Pakraman Ujung Hyang;
 - na. Bañjar Suka Duka Ujung Hyang;
 - ca. Bañjar Pakraman Dadia Dharma Yadña;
 - ra. Bañjar Pagubugan;
 - ka. Bañjar Pakraman Ujung Mantri

ហេតុអ្វីក៏ប្រាសប្រាសប្រាសប្រាស

ឱ្យឱ្យដំណើរ

បង្ហាញពីស្ថានភាពបច្ចុប្បន្ន

បុរាណសិក្សា

រាល់ការប្រកួតប្រជែងក្នុងការងារប្រចាំថ្ងៃ

១ ប្រកួតប្រជែង

២ ក្នុងក្រុមគ្រប់គ្រង

៣ ក្នុងការងារ

បុរាណសិក្សា

ក្នុងការងារប្រកួតប្រជែង

១ ក្នុងការងារប្រកួតប្រជែង

២ ក្នុងការងារប្រកួតប្រជែង

៣ ក្នុងការងារប្រកួតប្រជែង

ឱ្យឱ្យដំណើរ

ស្ថានភាពបច្ចុប្បន្ន

បុរាណសិក្សា

ក្នុងការងារ

បុរាណសិក្សា

(ក) ស្ថានភាពបច្ចុប្បន្នក្នុងការងារប្រកួតប្រជែង

ក្នុងការងារប្រកួតប្រជែង

(ខ) ស្ថានភាពបច្ចុប្បន្នក្នុងការងារ

DWITYAS SARGAH
PATITIS LAN PAMIKUKUH

Pawos 2

Désa Pakraman Ujung Hyang ngamanggèhang pamikukuh luir ipun:

- ha. Pancasila;
- na. Undang-undang Dasar 1945;
- ca. Tri Hita Karana.

Pawos 3

Luwir patitis Désa Pakraman Ujung Hyang:

- ha. Ngukuhang miwah ngrajëgang āgama Hindu;
- na. Ngutamayang tata prawërtiné maāgama;
- ca. Ngrajëgang pasukërthan désa saha pawongannya sakala lan nişkāla.

TRITYAS SARGAH
SUKERTA TATA PAKRAMAN

Palët 1

Indik Krama

Pawos 4

- (1) Sané kabawos krama désa inggih punika kulawarga sané maāgama Hindu, tur sāmipun bulangkëp sané wëntën ring wawidangan Désa Pakraman Ujung Hyang.
- (2) Sajaba punika sinanggah krama tamyu.

Pawos 5

Krama Désa Pakraman Ujung Hyang wéntèn 3 (tigang) soroh:

(1) Krama Ngarèp, luwiré:

- ha. Krama Ngarèp Utama inggih punika kulawarga bulangkèp sané wèd saking Désa Pakraman Ujung Hyang, minakadi sang sapisira ugi mapinunas dados krama désa Ngarèp ugi saking palugrahan désa, sané jènèk magènah ring wawidangan Désa Pakraman Ujung Hyang.
- na. Krama Ngarèp Pamadé inggih punika sang sapisira ugi wèd saking krama Ngarèp Désa Pakraman Ujung Hyang sané jènèk magènah ring dura désa, sané sampun bulangkèp.
- ca. Krama Sorpa wyadin tērūṅa inggih punika sang sapisira ugi madruwé sèntana saking Krama Désa Ngarèp utama kalih ngarèp pamadé sasampun mayuṣa 17 (pitulas) warṣa sané lanang, yan istri sampun ngaraja swala, patut katèdunang dados krama sorpa, ring bañjanya sowang-sowang.
- ra. Krama Balu, inggih punika kulawarga Ngarèp utawi tan ngarèp sinalih tunggil lanang utawi istri katinggal séda wyadin ṅapihan Krama Balu inucap kabhinayang dados:
 1. Balu masèntana, inggih punika balu sané madruwé sèntana;
 2. Balu camput, inggih punika balu sané tan pasantana.

(2) Krama Sasabu inggih punika sang sapisira ugi magènah ring wawidangan Désa Pakraman Ujung Hyang sané maāgama Hindu sajaba krama ngarèp.

(3) Sang sapisira ugi sané magènah ring wawidangan Désa Pakraman Ujung Hyang sané néntèn maāgama Hindu, kasinanggèh krama tamu, siosan ring punika sang sapisira ugi sané rauh ka Désa Pakraman Ujung Hyang jantos makolēm talēr kasinanggèh tamu.

Pawos 6

Ngawit dados krama désa:

- ha. Ngawit dados krama désa ngarèp, sasampun mawanèng kalih sasih ✓
saking puput pawidhi widanan pawiwāhan;
- na. Ngawit dados krama désa pamadé, sasampun mawanèng kalih sasih ✓
puput pawidhi widhanan pawiwāhan, minakadi sasampun tigang sasih
ninggal Désa Pakraman Ujung Hyang;
- ca. Ngawit dados krama sasabu, sasampun mawanèng 3 (tigang) sasih ✓
ngawit jumènèk ring wawidangan Désa Pakraman Ujung Hyang;
- ra. Sané kasinanggeh tamyu, sang sapisira ugi rauh ka Désa Pakraman
Ujung Hyang, jantos makolèm nanging tan jènèk magènah sajèroning
désa patut matur supéksha ring prajuru désa.

Pawos 7 ✓

Rarèmbatan miwah swadharmaning Krama Désa Pakraman:

- (1) Rarèmbatan krama ngarèp utama inggih punika kèni ayah-ayahan lan
raramon, urunan utawi pacikrèm ngaśasih agèng alitnya manut pamutus
pararèm, siosan ring punika talèr kèni rarèmbatan sanunggil kawéntènanng
aci pujawali utawi wéntèn wawangunan ring Kahyangan Tiga manut
pamutus pararèm kala punika.
- (2) Rarèmbatan krama ngarèp pamadé, krama ngarèp pamadé sané magènah
ring dura désa sané sampun bulangkèp patut naur panaub bëras 20 (kalih
daśa) kilogram ngawarša, patut kataur sinunggil pananggal sasih kadaśa
siosan punika katunasin dana punia.
- √(3) Rarèmbatan krama sasabu sané sampun bulangkèp sané magènah ring
Désa Pakraman Ujung Hyang, patut ngaturang bëras 12 (roras) kilogram
sanunggil pujawali wyadin piodalan ring Pura Désa Ujung Hyang.

ធនាគារជាតិកម្ពុជា

- (៦) កម្មវិធីស្តង់ដារការងារ:
 - ៣) ការប្រើប្រាស់ប្រព័ន្ធគណនេយ្យស្របតាមតម្រូវការ និងប្រើប្រាស់ប្រព័ន្ធគណនេយ្យស្របតាមតម្រូវការ
 - ៤) ការប្រើប្រាស់ប្រព័ន្ធគណនេយ្យស្របតាមតម្រូវការ និងប្រើប្រាស់ប្រព័ន្ធគណនេយ្យស្របតាមតម្រូវការ

មាត្រា ១០

លក្ខណៈគតិយុត្តិធម៌នៃការងារ

- (ក) គ្រួសារគ្រប់គ្រងធនាគារជាតិកម្ពុជា គ្រប់គ្រងធនាគារជាតិកម្ពុជា
- (ខ) គ្រួសារគ្រប់គ្រងធនាគារជាតិកម្ពុជា គ្រប់គ្រងធនាគារជាតិកម្ពុជា
- (គ) គ្រួសារគ្រប់គ្រងធនាគារជាតិកម្ពុជា គ្រប់គ្រងធនាគារជាតិកម្ពុជា
- (ឃ) គ្រួសារគ្រប់គ្រងធនាគារជាតិកម្ពុជា គ្រប់គ្រងធនាគារជាតិកម្ពុជា
- (ង) គ្រួសារគ្រប់គ្រងធនាគារជាតិកម្ពុជា គ្រប់គ្រងធនាគារជាតិកម្ពុជា
- (ច) គ្រួសារគ្រប់គ្រងធនាគារជាតិកម្ពុជា គ្រប់គ្រងធនាគារជាតិកម្ពុជា

មាត្រា ១១

- (ក) ប្រព័ន្ធគណនេយ្យស្របតាមតម្រូវការ:
 - ៣) ស្ថាប័នគ្រប់គ្រងធនាគារជាតិកម្ពុជា
 - ៤) ស្ថាប័នគ្រប់គ្រងធនាគារជាតិកម្ពុជា
 - ៥) ស្ថាប័នគ្រប់គ្រងធនាគារជាតិកម្ពុជា

(4) Rarēmbatan krama balu luiré:

ha. Balu masantana lanang utawi istri sang madruwé santana lanang utawi istri sasampun mayuṣa 17 (pitulas) warṣa kēni ayahan mamungkul;

na. Balu camput lanang utawi istri kēni ayahan lanang utawi istri kéwantēn, sadurung sēngkēr ñada.

Pawos 8

Phāla-pékṣa inggih punika patuwas swadharmaning krama:

(1) Krama Désa Pakraman Ujung Hyang polih pasayuban, kalih pañanggra saluwiring wicaranya.

(2) Krama Désa Pakraman Ujung Hyang kalugra ngalakṣaṇayang Pañca Yadña sajèroning Désa Pakraman Ujung Hyang.

(3) Krama ngarēp Désa Pakraman Ujung Hyang dados nganggén sahanan padruwén désa sasampun polih lugra saking désa.

(4) Krama Désa yan sampun mayuṣa 65 (ēnēm daśa lima) warṣa wusan makrama kasinanggēh ñada.

(5) Kēni lara mabuwat utawi tan mresiddhayang makāryya tur hatur supékṣa ring prajuru Pakraman kalih kapatutang ring paruman désa dados wusan makrama kasinanggēh ñada.

Pawos 9

(1) Wusan dados krama désa luiré:

ha. Sangkaning séda utawi kapunggēlan yuṣa;

na. Sangkaning mapinunas;

ca. Kanorayang manut pamutus pararēm pasamuhan désa;

៣៥ បុគ្គលិកត្រូវប្រើប្រាស់... ប្រើប្រាស់... ប្រើប្រាស់... ប្រើប្រាស់...

(២) សិប្បកម្មប្រកបដោយ...

- ៣៦ ប្រើប្រាស់... ប្រើប្រាស់...
- ៣៧ ប្រើប្រាស់... ប្រើប្រាស់...
- ៣៨ ប្រើប្រាស់... ប្រើប្រាស់...
- ៣៩ ប្រើប្រាស់... ប្រើប្រាស់...

បញ្ចប់... បញ្ចប់...

ប្រកបដោយ...

ប្រកបដោយ... ប្រកបដោយ...

- ៣៦ ប្រកបដោយ...
- ៣៧ ប្រកបដោយ...
- ៣៨ ប្រកបដោយ...
- ៣៩ ប្រកបដោយ...

ra. Wusan makrama désa mapitègès taler wusan makrama bañjar utawi wusan makrama bañjar mapitègès taler wusan makrama désa mangda sampunang kasinanggèh èmpak ngelanting.

✓ (2) Sang wusan makrama désa:

ha. Tan polih babagian druwén désa;

na. Tan polih pasayuban kalih pañanggra, yéning wusan sangkaning kanorayang ring désa;

ca. Yan wéntèn sinalih tunggil wusan makrama désa, malih mapinunas ngrañjing makrama Désa Pakraman Ujung Hyang, yéning wusan sangkaning rahayu patut naur pamogpog, kalih ngaturang pajati ka Pura Désa;

ra. Pradé wusan sangkaning tan rahayu, yaning pacang ngrañjing malih makrama désa patut naur sahanan hutang-hutangnya ring désa utawi ring bañjar tur nunas kaiwang-iwangan ring sangkèpan utawi paruman désa, saha patut ngaturang Guru Piduka ring Pura Désa.

Palèt 2

Prajuru Désa

Pawos 10

Prajuru désa, Dulun désa miwah Panglingsir désa.

Prajuru Désa, Iwiré

ha. Dulun Désa ;

na. Pangèlingsir Désa utawi Kèliang Désa;

ca. Pamadén Kèliang Désa;

ra. Pañarikan Désa;

ka. Iuru Rakşa utawi Patèngër;

Pawos 11

- (1) Dulun Désa inggih punika sang sapisira sane nahèn dados panglingsir désa madasar antuk rahayu, kamanggèhang dados dulun désa.
- (2) Kèliang désa, Pamadé Kèliang Désa, Pañarikan, Juru Rākṣa kaadègang malarapan:
 - ha. Mawiwit saking krama ngarèp utama (krama sané wèd) saking Désa Pakraman Ujung Hyang, saha tan cédangga;
 - na. Kapilih olih paruman désa maugèr-ugèr ngalimang warṣa. Pradé kantun kacumpuin dados kapilih malih.
 - ca. Maduluran maturan pejati ring Pura Désa tur mawintèn.

Pawos 12

Swadharmaning Kèliang Désa Pakraman Iwiré:

- ha. Ngalakṣaṇayang sadaging awig-awig miwah pamutus pararēm désa;
- na. Nuntun tur ngéntèrang krama rauhing warga désa ngalakṣaṇayang dharma āgama lan dharma nāgara;
- ca. Mawosin wicara kalih niwakang pamutus marèp ring wicara warga désa;
- ra. Maka dutta désa matēmwang baos;
- ka. Midabdabin indik nganggé saraja braṇa druwén désa;
- da. Kèliang désa Pakraman madruwé kawēnangan ngawangun prajuru sané kawastanin prajuru padgatakāla, saking prajuru kalih krama sané kapinèh ṅandang ritatkāla ngalakṣaṇayang kāryya sané mabuat ring désa, kalih wēnang ngararianang prajuru padgatakāla inucap risāmpun tan mabuat malih;
- ta. Sajèroning ngéntèrang upacara yajña kèliang désa misinggihang pamangku kahyangan désa, ring désa;

ហេតុអ្វីបានជាបុគ្គលិកប្រើប្រាស់?

១ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់
ដំបូងបង្អស់។

ហេតុអ្វីបានជា?

១ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់:

១ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់
បង្អស់។

២ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់។

៣ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់
បង្អស់។

៤ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់:

៥ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់
បង្អស់។

ហេតុអ្វីបានជា?

បុគ្គលិកប្រើប្រាស់បុគ្គលិកប្រើប្រាស់:

១ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់។

២ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់។

៣ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់។

៤ ពេលគេដឹងថាសម្លេងនៃបុគ្គលិកប្រើប្រាស់
បង្អស់។

- sa. Ngalakṣanayang salwiring pamutus pasamuhan désa kalih warah-warah sang amawarāt.

Pawos 13

Phalapékṣaning Prajuru Désa Iwiré:

- ha. Luput raramon miwah daging aci-aci, sawinanin paturunan pacang mapawangun;
- na. Polih duman kalih tanding;
- ca. Polih muponin tanah pacatu utawi palabha carik, utawi palabha tēgal druwén désa;
- ra. Phalapékṣa sané patut;
- ka. Sajabaning prajuru, Pamangku Kahyangan Tiga talēr polih laluputan ayahan utawi raramon miwah daging pangaci-aci.

Pawos 14

Prajuru miwah Dulun Désa kagēntosin riantukan :

- ha. Séda utawi kapunggēlan yusa;
- na. Macihna sungkan tan tinambanan;
- ca. Duaning patut ñada saking pamutus paruman désa;
- ra. Wit saking pakayun utawi pinunas ngaraga saking rahayu, tur polih palugrahan désa.

ហង់ពង្សព្រះបាទស្រីវរ្ម័នទី៧

បញ្ចេញឆ្នាំ
ហង់ព្រះបាទស្រីវរ្ម័នទី៧
ហង់ព្រះបាទស្រីវរ្ម័នទី៧

(ក) គ្រូបង្ហាញឲ្យសិស្ស

- ហង់ គ្រូបង្ហាញឲ្យសិស្ស
- គង់ គ្រូបង្ហាញឲ្យសិស្ស
- ឆង់ គ្រូបង្ហាញឲ្យសិស្ស

(ខ) ហង់ព្រះបាទស្រីវរ្ម័នទី៧

- ហង់ ហង់ព្រះបាទស្រីវរ្ម័នទី៧ គ្រូបង្ហាញឲ្យសិស្ស
- គង់ គ្រូបង្ហាញឲ្យសិស្ស
- ឆង់ គ្រូបង្ហាញឲ្យសិស្ស
- ងង់ គ្រូបង្ហាញឲ្យសិស្ស
- ចង់ គ្រូបង្ហាញឲ្យសិស្ស
- ឆង់ គ្រូបង្ហាញឲ្យសិស្ស
- ងង់ គ្រូបង្ហាញឲ្យសិស្ស
- ចង់ គ្រូបង្ហាញឲ្យសិស្ស

(គ) គ្រូបង្ហាញឲ្យសិស្ស

- ហង់ បង្ហាញឲ្យសិស្ស
- គង់ បង្ហាញឲ្យសិស្ស
- ឆង់ បង្ហាញឲ្យសិស្ស
- ងង់ បង្ហាញឲ្យសិស្ស
- ចង់ បង្ហាញឲ្យសិស្ស
- ឆង់ បង្ហាញឲ្យសិស្ស
- ងង់ បង្ហាញឲ្យសិស្ស

(ឃ) ហង់ព្រះបាទស្រីវរ្ម័នទី៧

- ហង់ គ្រូបង្ហាញឲ្យសិស្ស
- គង់ គ្រូបង្ហាញឲ្យសិស្ស
- ឆង់ គ្រូបង្ហាញឲ្យសិស្ស

Palēt 3
Indik Kukul

Pawos 15

(1) Kukul ring désa lwiré:

- ha. Kukul Désa;
- na. Kukul Bañjar utawi Kukul Dadya;
- ca. Kukul sĕkĕha-sĕkĕha.

(2) Tabuh tatĕpakan kukul désa:

- ha. Tatĕpakan kukul alon suwĕnĕané kalih tulud macihna wĕntĕn paparuman mwah ayah-ayahan désa;
- na. Maswara goĕcang atulud lampak macihna wĕntĕn bulan utawi surya kapangan, linuh, upacāra āgama;
- ca. Maswara bulus atuludan cihna wĕntĕn kapuunan, angin lilus, kagĕntuhan;
- ra. Maswara bulus kalih tuludan cihna kamalingan utawi kabahak;
- ka. Maswara bulus tigang tuludan cihna wĕntĕn amuk utawi mayudha.

(3) Kukul inucap ring ajĕng, kawastanin Pañca Maha Swara Manggala Dara:

- ha. Pañca artinya lima;
- na. Maha artinya agung wyadin mabuat;
- ca. Suara artinya irama;
- ra. Manggala artinya pamucuk utawi pemimpin;
- ka. Dara artinya kagamĕl utawi kakukuhin.

(4) Tĕngĕran kukul ring soang-soang bañjar utawi dadya:

- ha. Kukul kasĕdaan utawi lina;
- na. Kukul sangkĕp;
- ca. Kukul Ngayah.

Pawos 16

- (1) Kulkul désa utawi bañjar tan wenang katepak yaning tan sangkaning pituduh prajuru désa utawi prajuru bañjar sajawaning têngèran kapañcabhayan.
- (2) Sang nêpak tan sangkaning pituduh patut digêlis hatur supékça makabuatan panèpakan yan tan asapunika patut sang mamurug kadaŋda 100 kilogram bêras;
- (3) Kulkul sêkêha-sêkêha samalih kulkul pondokan tan kalugra ñéwërin utawi matuhin sukat utawi têngèran kulkul désa utawi bañjar pradé mamurug talër kadaŋda 10 (adaŋ) kilogram bêras.
- (4) Sahanan swaran kulkul kapañcabhaya sawidangan Désa Pakraman Ujung Hyang wênang kabriyukin antuk swaran kulkul bañjar utawi dadya lan sêkêha-sêkêha sané sawosan.

Palêt 4

Indik Paruman

Pawos 17

- (1) Paruman utawi sangkèpan ring Désa Pakraman Ujung Hyang wéntèn:
 - ha. Ngaśasih apisan sanunggil Radité Umanis tan nganggén arahan;
 - na. Yan ngawéntènan paruman padgatakāla patut nganggén arahan;
 - ca. Sangkèpan dulun désa/prajuru kawéntènan manut wiguna.
- (2) Paruman Désa Pakraman Ujung Hyang madudonan kadi ring sor:
 - ha. Paruman désa sané mabuat prasadha kamargiang sasampun kalih pahtigayan rauh sang patut ngamilètin tur prajuru dulun Désa talër kanikain;
 - na. Paruman kakawitin sasampun puput ngaturang pasayahan/canang;

ស ៖ ទាញយកព័ត៌មានលំអិតប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ
ក្នុងតំបន់ប្រាក់បញ្ញើប្រាក់បញ្ញើ

ខ ៖ បញ្ជូនប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ (ហិរញ្ញវត្ថុ) ។
- ប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ
ប្រាក់បញ្ញើ

គ ៖ បញ្ជូនប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ
ក្នុងតំបន់ប្រាក់បញ្ញើប្រាក់បញ្ញើ

ប្រាក់បញ្ញើ ២០២១

(ក) ដើម្បីវាយតម្លៃប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ
ក្នុងតំបន់ប្រាក់បញ្ញើប្រាក់បញ្ញើ

ស ៖ បញ្ជូនប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ
ប្រាក់បញ្ញើ

គ ៖ បញ្ជូនប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ
ប្រាក់បញ្ញើ

(ខ) បញ្ជូនប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ
ក្នុងតំបន់ប្រាក់បញ្ញើប្រាក់បញ្ញើ

(គ) ដើម្បីវាយតម្លៃប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ
ក្នុងតំបន់ប្រាក់បញ្ញើប្រាក់បញ្ញើ

ប្រាក់បញ្ញើ ២០២១
ហិរញ្ញវត្ថុបញ្ចប់ឆ្នាំ ២០២១

ប្រាក់បញ្ញើ ២០២១

(ក) ប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ
ក្នុងតំបន់ប្រាក់បញ្ញើប្រាក់បញ្ញើ

ស ៖ ប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ

គ ៖ ប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ

ខ ៖ ប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ

ឃ ៖ ប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ

- ca. Tan kalugra ngamédalang babaos kantos ngawētuan byofa, yan mamurug kēni pamidanda manut paswara;
- ra. Pamutus babawos: - briyuk sapanggul (hingkup),
- swara sané akéhan patut kamanggéhang pamutus;
- ka. Paruman prajuru tan dados ngamédalang tatégēnan ring krama sadurung kaingkupin antuk krama désa.

Pawos 18

- (1) Sajëroning paruman désa kéliang Désa Pakraman ñiyarang ngéntërang désa luih ipun:
- ha. Muñjuk lungsuring krama saha paayahan, sulur artha brana muwah druwén désa;
- na. Pangrēñcanan prajuru désa sané pacang kalakṣaṇayang kahungkur.
- (2) Pamutus paruman désa kasinanggēh paswara désa maka panëgëp ring awig-awig.
- (3) Sangkëpan utawi paruman punika mapamuput antuk babacakan krama.

Palët 5

Indik Druwén Désa

Pawos 19

- (1) Druwén Désa Pakraman Ujung Hyang sakadi ring sor:
- ha. Kahyangan Tiga;
- na. Palēmahan druwén Désa;
- ca. Balé Désa;
- ra. Tanah Sétra;

ហតិកថាបិដកបិដកបិដកបិដកបិដក

កា បលបុត្រសិក្ខាបិដកបិដកបិដកបិដកបិដក

ខា ហិក្ខុបិដកបិដកបិដកបិដកបិដក

ចា បិដកបិដកបិដកបិដកបិដកបិដកបិដកបិដកបិដក
បិដកបិដកបិដកបិដកបិដកបិដកបិដកបិដកបិដក
បិដកបិដកបិដកបិដកបិដកបិដកបិដកបិដកបិដក

ឃា បិដកបិដកបិដកបិដកបិដក

(ង) បិដកបិដកបិដកបិដកបិដក

ចា បិដកបិដកបិដកបិដកបិដក

ខា បិដកបិដកបិដកបិដកបិដក

គា បិដកបិដកបិដកបិដកបិដក

ឃា បិដកបិដកបិដកបិដកបិដក

ចា បិដកបិដកបិដកបិដកបិដកបិដកបិដកបិដក
បិដកបិដកបិដកបិដកបិដកបិដកបិដកបិដក

បិដកបិដកបិដក

(ក) បិដកបិដកបិដកបិដកបិដក

(ខ) បិដកបិដកបិដកបិដកបិដក
បិដកបិដកបិដកបិដកបិដកបិដកបិដកបិដក

(គ) បិដកបិដកបិដកបិដកបិដក
បិដកបិដកបិដកបិដកបិដកបិដកបិដកបិដក

(ឃ) បិដកបិដកបិដកបិដកបិដក

(ង) បិដកបិដកបិដកបិដកបិដក
បិដកបិដកបិដកបិដកបិដកបិដកបិដកបិដក

- ka. Palabha Pura, Carik malinggah 4.370 m²; ✓
- da. Ilén-ilén, wawalén: rějang, pëndét;
- ta. Lěkita-lěkita luiRé: Prasasti Těmbaga Akşara Jawa Kuno, Pamutus Pararěm (paswara), Awig-awig, Ilikitan tanah druwén désa, Pralingga Bhařāra (Pratima).
- sa. Lěmbaga Pěkrėditan Désa.

(2) Olih-olih Désa Pakraman luiRé:

- ha. Olih-olihan saking palabha pura;
- na. Urunan krama Désa Pakraman;
- ca. Paica saking Guru Wişéşa;
- ra. Dana punia saosan sané patut;
- ka. Sakañcan piolih-olih sané kautsahayang saking rahayu (Pengusaha-pengusaha). ✓

Pawos 20

- (1) Prajuru Désa patut ngétangang pamupon labha pura kalih druwén désa.
- (2) Pikolih lan pamuponnya kaanggén piotalan saha wawangunan ring pura miwah kaanggén kabuatan désa Pakraman.
- (3) Ring sangkěpan désa, prajuru pangemong druwén désa patut ñiarang muñjuk lungsuring padruwén désa.
- (4) Mañjing mijil druwén désa patut wěntěn ilikita.
- (5) Tan kalugra ngadol utawi ngésahang padruwén désa yan tan kapatutang paruman désa.

ហេតុអ្វីបានជាបញ្ចប់បញ្ចប់បញ្ចប់

សង្ខេបសំខាន់ៗ
ស្តីអំពីបញ្ចប់បញ្ចប់បញ្ចប់

បញ្ចប់បញ្ចប់
សិទ្ធិអ្នកបញ្ចប់បញ្ចប់បញ្ចប់

បញ្ចប់បញ្ចប់

គ្រប់គ្រងសម្រាប់ការងារសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ
សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ

(៣) វិធានការណ៍សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ
សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ

(២) បញ្ចប់បញ្ចប់បញ្ចប់បញ្ចប់បញ្ចប់បញ្ចប់
សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ

(១) ការងារសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ
សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ

(៤) បញ្ចប់បញ្ចប់បញ្ចប់បញ្ចប់បញ្ចប់បញ្ចប់
សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ

(៥) ការងារសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ
សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ

សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ
សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ

សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ
សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ

សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ
សំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗសំខាន់ៗ

CATHURTAS SARGAH
SUKĒRTA TATA PALĒMAHAN

Palĕt 1

Indik Karang, Tĕgal, lan Carik

Pawos 21

Krama dĕsa sanĕ ngĕmong karang sowang-sowang patut ngawatĕsin karang inucap saniṣṭannia antuk pagĕhan.

- (1) Ritatkala jaga ngawatĕsin tanah, patut sadu ajeng ring pañanding, yan wĕntĕn pitungkas patut matur supekṣa ring Kĕliang Dĕsa, mangda kaparitĕtĕs yan mamurug kĕni pamidaṅḍa 10 kilogram bĕras.
- (2) Watĕs sisi kalĕr miwah kangin patut kakaryanin antuk sang ngĕmong karang inucap, sanĕ mawasta magalĕng ka dulu.
- (3) Tanah pacatu, tĕgal, carik sanĕ kapyara watĕsĕ sisi kĕlod miwah kauh, rĕh punika mawasta magalĕng ka tĕbĕn.
- (4) Pradĕ wĕntĕn karang kabĕbĕng kautsahayang mangda wĕntĕn margi ka margi agung.
- (5) Tlajakan patut kapyara olih krama sanĕ ngĕnahin karang soang-soang.

Krama dĕsa utawi bañjar tan kalugra:

- ha. Ngalah-alah margi, tĕgal, karang miwah lan sanĕ siosan;
- na. Ngalah-alah tanah tĕgak kahyangan, sĕtra lan siosan tĕgak sinanggĕh ṣuci;
- ca. Pradĕ wĕntĕn sakadi ring ajĕng, sang ngalah-alah patut ngawaliang tanah inucap saha kĕni pamidaṅḍa 100 kilogram bĕras, saha kadulurin upakĕra ring pangĕlalah tanah ṣuci.

Palët 2

Indik Kakayonan

Pawos 22

- (1) Ngawit nandur papayonan tanëm tuwuh ring nampëk pura utawi paibon:
 - ha. Klapa agung utawi taru agung madoh 12 meter saking watës pura;
 - na. Klapa puh utawi taru alit madoh 5 meter saking watës pura
- (2) Ngawit nandur kakayonan tanëm tuwuh ring karang paumahan patut adëpa agung ngajëroang saking watësé, pradé ngalintang watës patut katotor antuk sang nruwénang.
- (3) Pradé riwëkas taru inucap ngalintang watës patut katotor olih sang nruwénang taruné, yan pradé tan kalakşanayang, pañanding utawi sang kajërihan patut matur supékşa ring prajuru désa, tur prajuru maritëtës pradé yukti taru inucap patut karëbah sanişţania patut katotor antuk kajërihan, saha kasākşinin antuk prajuru désa.
- (4) Pradé sadurungé ngalakşanayang kadi inucap raris rëbah taru inucap saha mayanin sang kajërihan, sang nruwénang taru patut këni prabéya karubuhin.
- (5) Pradé wëntën ngarëbah utawi notor taru mawasana mayanin, sang këni prabéya wantah sang ngarëbah utawi sang notor mawëwëh pañangaskāra.
- (6) Pradé wëntën sarwa tatanduran mëntik ring babalëdan sajawaning pagëhan patut karëbah, kasākşinin antuk prajuru désa, tur taru inucap kapinara tiga, apahtigayan ngrañjing ka désa, sang madruwé babalëdan apahtigayan sowang-sowang.

បញ្ជីទី១៥
អំពីគ្រួសារក្រីក្រ
ប្រចាំឆ្នាំ១៩៥៦

(ក) វិវាហករណ៍បញ្ជាក់ប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

១ ឈ្មោះ ប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

២ ឈ្មោះ ឈ្មោះប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

៣ ឈ្មោះ ឈ្មោះប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

៤ ឈ្មោះ ឈ្មោះប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

៥ ឈ្មោះ ឈ្មោះប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

៦ ឈ្មោះ ឈ្មោះប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

៧ ឈ្មោះ ឈ្មោះប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

៨ ឈ្មោះ ឈ្មោះប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

៩ ឈ្មោះ ឈ្មោះប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

(ខ) ឈ្មោះ ឈ្មោះប្រាក់បញ្ញើសម្រាប់ប្រើប្រាស់

Palèt 3

Indik Wawangunan

Pawos 23

(1) Ritatkala ngawangun papayon paumahan patut:

- ha. Masadok ring prajuru, ping ajëng pradé wawangunan nganinin watës;
- na. Sapasira hugi tan kalugra makaryya wawangunan matingkat sané mawatës kirang ring 200 (satak) métër saking watës wawangunan Kahyangan Tiga;
- ca. Yan mamurug këcaping aksara na patut kakëninin pamidaᅇa agung arta 200 (satak) kilogram bëras tur wawangunan inucap kawangdéyang saha kagubar;
- ra. Dados nganggé asta bumi miwah sukat kosala-kosali, saniᅇtanya manut Tri Maᅇala;
- ka. Tan ngungkul ka pisaga, pradé mamurug wawangunan punika patut kaurëd, tur nëntën polih prabéya;
- da. Tan dados ngëmbakang sombah ka pisaga, yan mamurug këni pamidaᅇa 100 (satus) kilogram bëras tur sombah punika kapëpët;
- ta. Saluwiring anak sané ngwangun usaha ring wawëngkon Désa Pakraman Ujung Hyang patut polih lugra saking prajuru désa;
- sa. Pradé muatang prajuru utawi kasinoman ring gënah usaha sané kawangun ring wawidangan Désa Pakraman Ujung Hyang mangdané ngutamayang warga Désa Pakraman Ujung Hyang, inggih punika kirang langkung 75% saking sané kamuatang, malarapan antuk ngarëmbug utawi paruman sarëng prajuru désa Pakraman.

(2) Sahananing krama désa tan kalugra ngutang luhu ka pakarangan, këbon, tégel, carik anak tiosan, tlabah wyadin gënah suci, yan mamurug këni pamidaᅇa manut pangargan bëras 10 (dasa) kilogram bëras, tur

ngingsirang luhu panika, pradé ring gènah suci maruwèh puringuskira.

Pakét 4

Indik Wawangunan

Pawos 24

- (1) Sang sapisira ugi tan wènung ngalumbu sakañcan wawangunan, yan pradé wéntèn kantos ngarucakin, sang madruwé wawangunan patut kadandé manut pangargan sané karucakin maruwèh puringuskira pradé sané karucakin parhyangan, sang nabun mangda digélis hatur supéksa ring prajuru désa tur tan lintang ring arahina.
- (2) Sahmaning krama désa sané myara sarupaning maruk patut mibémin pradé macihna ngarucakin, sang madruwé manuk patut kadandé manut pangargan sané karucakin.
- (3) Sang sapisira ugi tan kadadosang mabura, nuba ulam sajéroning wawéngkon Désa Pakraman Ujung Hyang pradé mamurug katibukin dandé manut pangargan béris 100 (satus) kilogram.
- (4) Sang sapisira ugi tan kadadosang ngarèrèh karang sagara, pasir sagara, batu sagara ring wawéngkon Désa Pakraman Ujung Hyang.
- (5) Tan kalugra ngangonang wawangunan ring:
 - ha. Palémahan kahyangan utawi pura;
 - na. Ring tanah désa;
 - ca. Ring margi agung lan margi désa;
 - ra. Ring sètra;
 - ka. Ring alun-alun duwén désa.Yan wéntèn mamurug katibun dandé manut pangargan béris 10 (dasu) kilogram.

បញ្ជី ១១

ស្ថិតិបង្កើតហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ

បទប្បញ្ញត្តិ ១១

(ក) សកលកិច្ចការអន្តរជាតិ ហិរញ្ញវត្ថុ យ៉ាងខ្លះ

២១ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

២២ កែលម្អប្រព័ន្ធអន្តរជាតិ

២៣ ការអនុវត្តបទប្បញ្ញត្តិ

២៤ រៀបចំធនធានហិរញ្ញវត្ថុ

២៥ គ្រប់គ្រងហិរញ្ញវត្ថុ

(ខ) ដំណើរការប្រតិបត្តិការសកលកិច្ចការអន្តរជាតិ ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

ដំណើរការប្រតិបត្តិការសកលកិច្ចការអន្តរជាតិ ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

គ្រប់គ្រងហិរញ្ញវត្ថុ របស់រដ្ឋ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

សម្រេចបាននូវលទ្ធផល ដូចដែលបានកំណត់ទុកក្នុងផែនការ

សកលកិច្ចការអន្តរជាតិ ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

(គ) ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

(ឃ) ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

(ង) ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

(ច) ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

(ជ) ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

(ឈ) ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

(ណ) ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

ការងារស្រុក ហិរញ្ញវត្ថុ បង្កើនហិរញ្ញវត្ថុ របស់រដ្ឋ

Palèt 5

Sukërtha Pamitëgëp

Indik Bhaya

Pawos 25

- (1) Sané kasinanggëh bhaya punika pañca bhaya luih ipun:
ha. Jiwa bhaya utawi kabhaya pati;
na. Gëni bhaya utawi kapuunan;
ca. Bayu bhaya utawi angin lilus;
ra. Toya bhaya utawi kagëntuhan;
ka. Artha bhaya utawi kamalingan.
- (2) Sang sapisira ugi krama désa sané manggihin wyadin uning ring panangkaning bhaya ring sang katibén bhaya, wënanng nëpak kulkul manut tatëngër bhayané, tur sasampuné nëpak patut hatur supéksha ring prajuru désa, yan tan wëntën jati bhaya sang nëpak kulkul wënanng katibakin danða manut pangargan 100 (satus) kilogram beras.
- (3) Tatëngëran kulkul kapañcabhaya manut pawos 15.
- (4) Yan wëntën krama désa aktibén artha bhaya luih ipun kamalingan patut digëlis matur supéksha ring sang amawarāt.
- (5) Yan pradé wëntën tamyu marupa tim utawi rombongan saking dura désa jagi ngawëntënanng pararèm, patut hatur supéksha dumun ring prajuru Pakraman, mangdéné wawidangan désa satata manggihin kasukërthan.
- (6) Mangda prasidha ngaptyang sagilik-saguluk ring wawëngkon Désa Pakraman Ujung Hyang suaran los pékër ring masjid (musola) mangdéné manut kadi Instruksi Direktur Jendral Bimbingan Masyarakat Islam No. : Kep/D/101/78 tanggal 17 – 7 – 78.

ហេតុអ្វីបានជាបុគ្គលិកទាំងឡាយ?

បញ្ហា ១-១

ហេតុអ្វីបានជាបុគ្គលិកទាំងឡាយ?

បញ្ហា ១-២ បញ្ហា ១-៣ បញ្ហា ១-៤ បញ្ហា ១-៥

បញ្ហា ១-៦

- (៣) ការងារដែលបុគ្គលិកទាំងឡាយបានធ្វើ ត្រូវបានគេសម្រេចបាន ដោយមានបញ្ហា ១-៦ ទាំងអស់។
- (២) ការងារដែលបុគ្គលិកទាំងឡាយបានធ្វើ ត្រូវបានគេសម្រេចបាន ដោយមានបញ្ហា ១-៦ ទាំងអស់។
- (១) ការងារដែលបុគ្គលិកទាំងឡាយបានធ្វើ ត្រូវបានគេសម្រេចបាន ដោយមានបញ្ហា ១-៦ ទាំងអស់។

បញ្ហា ១-៧

បញ្ហា ១-៨

បញ្ហា ១-៩

បញ្ហា ១-១០

បញ្ហា ១-១១

- (៣) បញ្ហា ១-៧ បញ្ហា ១-៨ បញ្ហា ១-៩ បញ្ហា ១-១០ បញ្ហា ១-១១
- (២) បញ្ហា ១-៧ បញ្ហា ១-៨ បញ្ហា ១-៩ បញ្ហា ១-១០ បញ្ហា ១-១១
- (១) បញ្ហា ១-៧ បញ្ហា ១-៨ បញ្ហា ១-៩ បញ្ហា ១-១០ បញ្ហា ១-១១

Palèt 6

Indik Pawongan, Palēmahan

Pañanggran Banjar minakadi Sèkèha-sèkèha

Pawos 26

- (1) Sarājakaryyan désa patut kasanggra antuk krama bañjar sané wéntèn sajèroning wawèngkon Désa Pakraman Ujung Hyang.
- (2) Rikala piodalan ring Pura Kahyangan Tiga sèkèha-sèkèha (sèkèha truna, sèkèha subak minakadi sèkèha-sèkèha sicsau) wèngang maturan, santukan sèkèha-sèkèha punika wéntèn ring wawidangan désa Pakraman.
- (3) Sang sapa sira hugi krama Désa Pakraman Ujung Hyang patut polih pañanggran krama bañjar.

PANCAMAS SARGAH

SUKÈRTA TATA AGAMA

Palèt 1

Indik Déwa Yajna

Pawos 27

- (1) Palinggih pañiwyan Désa Pakraman Ujung Hyang luihé:
 - ha. Kahyangan Tiga: Pura Désa utawi Balé Agung, Pusèh, Dalèm;
 - na. Prajapati (Ulun sétra).
- (2) Rahina piodalan sowang-sowang ring Kahyangan Tiga inucap kadi ring sor puniki:
 - ha. Ring Pura Désa utawi Balé Agung ritatkala Purṇama Kadaśa;
 - na. Ring Pura Pusèh ritatkala Purṇama Kaphat;
 - ca. Ring Pura Dalèm ritatkala Tilèm Kaulu;

- ra. Ring Pura Pusèh sarèng Balé Agung rahinané matiosan sakéwantèn ring pacang ngaturang piodalan kasikiang manut kawéntènan.
- (3) Pangaci ring pura inucap manut kēcap śāstra agama, saha kalakṣaṇayang nganutin kawéntènan lan pararèm.
 - (4) Pangèmong utawi pangēmpon sowang-sowang pura manut drēṣṭa kuno kalih pararèm.
 - (5) Piodalan ring pura inucap kapuput antuk sulinggih (Śiwa/Budha).
 - (6) Ritatkala Ida Ratu ring Pura Kahyangan Tiga sinalih tunggil lunga utawi pacang masucyan, pacalang patut mamargi pinih dumun tur nganggé bhuṣaṇa pacalang.
 - (7) Ritatkala piodalan ring Pura Pusèh/Désa, pradé gēlaré kiñcit, yan kapinèh mabuat ngamargiang alangan ring sakuub Désa Pakraman Ujung Hyang, sadurungñané patut kawéntènan pararèm riwus punika pradé sampun sagilik saguluk kayuné wawu kamargiang alangan.
 - (8) Sang sapaṣira makēmit ring Pura Pahyangan yan mērēm, tan kalugra maadukan lanang istri, sajaba anak sané kapinèh kari alit.
 - (9) Yan wéntèn sinalih tunggil pacang maturan sosot utawi sasaudan, mangdé doh sadurung piodalan sampun masadok ring Prajuru Désa Pakraman, mangdé prajuru prasidha ngatur dadauhan.

Pawos 28

- (1) Ring sowang-sowang pura inucap kaadēgang pamangku.
- (2) Ngadēgang pamangku manut kadi ring sor puniki:
 - ha. Turunan utawi sasèrod (prati sēntana);
 - na. Nāñjan utawi nuwur, mapitègès mapinunas;
 - ca. Kapilih olih krama désa.
- (3) Tan kawēnangang nganggé pamangku luiré:

- ha. Cédangga luiré pécéng, pérot, cungh lan sapanunggilannya;
na. Sang sapasira ugi sanê tan kapatutang antuk krama désa;
ca. Sakit ila, ayan, buduh, miwah sakit tan sidha katambanin.
- (4) Prabéya ngadëgang pamangku:
- ha. Ngawéntënanng pamangku patut ring pura gënahé dados jan banggul, mungguwing prabéya kasandangin kalih kalakṣaṇayang antuk krama pura sowang-sowang;
- na. Yaning wëntën Pamangku Kahyangan Tiga séda, patut tiniwakin, polih patulung saking Désa Pakraman agëng arta 100 kilogram bëras, 10 métër kain putih kuning, lan 10 kilogram gula pasir, talër patut kakaryyanang pangëlad wyadin papëgatan antuk krama pura inucap, punika yan pamangkuné kari rajëg ngëmong swadharmmaning pamangku kantos séda;
- ca. Pamangku lingsir, sampun magëntos, nanging kari ngamanggëhang sāsanan pamangku ritatkāla séda polih patulung prabéya sakadi akṣara na.
- (5) Pamangku patut ngamanggëhang sāsana miwah agëm-agëman pamangku talër patut kakaryyanang pangëlad wyadin papëgatan antuk krama pura inucap.

Pawos 29

- (1) Swadharmaning pamangku luiré:
- ha. Ngantëbang upacāra piodalan ring kahyangan utawi sowang-sowang pakubon krama yan wëntën nuwur;
- na. Pradé salah sinunggil pamangku kapyalang utawi cunṭaka, këngin nuwur pamangku Kahyangan Tiga tiosan, sajëroning Désa Pakraman Ujung Hyang;

မင်္ဂလာဂါထာ

၈၄ မင်္ဂလာဂါထာ...
၈၅ မင်္ဂလာဂါထာ...
၈၆ မင်္ဂလာဂါထာ...
၈၇ မင်္ဂလာဂါထာ...

(၇) မင်္ဂလာဂါထာ

- ၈၈ မင်္ဂလာဂါထာ
- ၈၉ မင်္ဂလာဂါထာ
- ၉၀ မင်္ဂလာဂါထာ
- ၉၁ မင်္ဂလာဂါထာ
- ၉၂ မင်္ဂလာဂါထာ

မင်္ဂလာဂါထာ

မင်္ဂလာဂါထာ

- ၉၃ မင်္ဂလာဂါထာ
- ၉၄ မင်္ဂလာဂါထာ
- ၉၅ မင်္ဂလာဂါထာ

မင်္ဂလာဂါထာ

မင်္ဂလာဂါထာ

(၈) မင်္ဂလာဂါထာ

- ၉၆ မင်္ဂလာဂါထာ
- ၉၇ မင်္ဂလာဂါထာ
- ၉၈ မင်္ဂလာဂါထာ
- ၉၉ မင်္ဂလာဂါထာ
- ၁၀၀ မင်္ဂလာဂါထာ
- ၁၀၁ မင်္ဂလာဂါထာ
- ၁၀၂ မင်္ဂလာဂါထာ
- ၁၀၃ မင်္ဂလာဂါထာ
- ၁၀၄ မင်္ဂလာဂါထာ
- ၁၀၅ မင်္ဂလာဂါထာ

ca. Samalih yan sãmpun tigang rahina Pamangku punika ngayah ring Pura, kañcit wëntën kulawarganñané utawi pisaga pangarëp séda Pamangku inucap tan kēni cuṅtaka, sakéwantën Pamangku punika tan dados budal salamin piodalan.

(2) Phala pékṣa pamangku luiré:

- ha. Babagian sarin canang;
- na. Upon palabha carik miwah tēgal manut pararēm;
- ca. Luput karyya lan luput papëson;
- ra. Pioli-oli sawosan sangkaning rahayu.

Pawos 30

Pamangku kagëntosin riantukan:

- ha. Séda;
- na. Pinunas ngaraga;
- ca. Kawusanang antuk krama désa.

Pawos 31

Kasukërthan kahyangan ring désa:

(1) Sané tan kalugra ngrañjing ka pura luiré:

- ha. Sang katibén cuṅtaka, minakadi sēbël ring raga:
 1. Sēbël madruwé putra, karuron, sajëroning 42 rahina;
 2. Sēbël kandël, ngraja swala salami dérëng mabërsih;
 3. Sēbël panganténan, sadérëng mabyakāla;
 4. Cuṅtaka sangkaning kapadëman manut sēngkër, tigang rahina saking pamuput karya macihna antuk pabërsihan.
- na. Sang patita utawi panak babiñjat sadérëng maupakāra;

ហេតុអ្វី? ឬ តើ បញ្ហា គ្រប់ គ្នា ដូច្នោះ ឬ ទេ?

នា ឥត បង្ហាញ ឲ្យ មើល ហេតុអ្វី មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា បង្ហាញ ក្រុម ហ្នឹង មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា បង្ហាញ ក្រុម ហ្នឹង មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា ហេតុអ្វី មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

(២) ឲ្យ មើល ក្រុម ហ្នឹង មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា ហេតុអ្វី មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា ហេតុអ្វី មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

(៣) បរិយាកាស មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

នា មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

(៤) មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

(៥) ហេតុអ្វី មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

ហេតុអ្វី? ឬ តើ បញ្ហា គ្រប់ គ្នា ដូច្នោះ ឬ ទេ?

(៦) មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

(៧) មិន បាន គិត គិត អ្វី ក្នុង ក្រុម ហ្នឹង ហ្នឹង គឺ ៥

- ca. Makta patita utawi sahananing sané kasinanggèh ngalètèhin;
 - ra. Wawalungan suku pat, sajawaning ritatkala mapapada;
 - ka. Mabhuṣaṇa sané tan manut;
 - da. Anak alit sadéréng mayuṣa tigang śaśih;
 - ta. Sadéréng polih pawak-wakan (lugra) prajuru Désa Pakraman.
- (2) Bhuṣaṇa ngrañjing ka pura wèngang nganutin Irēṣṭa minakadi:
- ha. Ritatkāla ngaturang ngayah, mawastra lan nylémpot;
 - na. Ritatkāla ngaturang sēmbah mabhuṣaṇa jangkēp;
 - ca. Siosan kadi rign ajěng néntěn kalugra, sajawaning pituduh désa.
- (3) Parilakṣaṇa tan kawēnangang ring pura luiré:
- ha. Mabaos sané kasinanggèh wak paruṣya, wak caphala;
 - na. Makoratan/mabacin. mawarih, masanggama;
 - ca. Masumpah utawi macoran, sajawaning palugran prajuru désa;
 - ra. Munggha tēdun ring palinggih sajawaning pituduh prajuru désa.
- (4) Sang mamurug kadi kēcaping ring ajěng kēni pamidaṇḍa manut paswara utawi pamrayaścitta.
2. Aci-aci kasanggara antuk Krama Désa, krama pura utawi pamakṣan pura sowang-sowang.

Pawos 32

- (1) Yan wéntěn jatma karauhan ring désa, patut katatasang pradé kasumbangsayaan, yan tan jati jatma inucap karauhan kasisipang manut pararēm.
- (2) Pradé Kahyangan kahanan durmanggala, minakadi kapañcabhaya, sang sapisira sané rihin manggihin patut digēlis ñadokang ring prajuru, mangda marumang krama désa tur ngawéntěnanng upacāra sapatutnya.

ហតិកមិក្ខណៈបញ្ចប់ត្រូវបានបញ្ចប់

បញ្ចប់ការងារ

ហតិកមិក្ខណៈបញ្ចប់

បញ្ចប់ការងារ

- (ក) សំខេត្តប្រទេសកម្ពុជាមានប្រជាជនចំនួនច្រើន ដូច្នោះហើយ យើងត្រូវតែមានការងារ ប្រើប្រាស់ប្រជាជនទាំងអស់ ដើម្បីឱ្យមានការងារស្រាប់តែ ប្រើប្រាស់ប្រជាជនទាំងអស់ ឱ្យបានប្រសើរ។
- (ខ) ប្រទេសកម្ពុជាមានប្រជាជនច្រើន ដូច្នោះហើយ យើងត្រូវតែមានការងារ ប្រើប្រាស់ប្រជាជនទាំងអស់ ដើម្បីឱ្យមានការងារស្រាប់តែ ប្រើប្រាស់ប្រជាជនទាំងអស់ ឱ្យបានប្រសើរ។
- (គ) សំខេត្តប្រទេសកម្ពុជាមានប្រជាជនចំនួនច្រើន ដូច្នោះហើយ យើងត្រូវតែមានការងារ ប្រើប្រាស់ប្រជាជនទាំងអស់ ដើម្បីឱ្យមានការងារស្រាប់តែ ប្រើប្រាស់ប្រជាជនទាំងអស់ ឱ្យបានប្រសើរ។
- (ឃ) ប្រទេសកម្ពុជាមានប្រជាជនច្រើន ដូច្នោះហើយ យើងត្រូវតែមានការងារ ប្រើប្រាស់ប្រជាជនទាំងអស់ ដើម្បីឱ្យមានការងារស្រាប់តែ ប្រើប្រាស់ប្រជាជនទាំងអស់ ឱ្យបានប្រសើរ។

បញ្ចប់ការងារ

- (ក) គ្រប់ប្រទេសក៏ដូចជា ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសផ្សេងៗទៀត ក៏ត្រូវមានការងារស្រាប់តែ ប្រើប្រាស់ប្រជាជនទាំងអស់ ឱ្យបានប្រសើរ។
- (ខ) ប្រទេសកម្ពុជាមានប្រជាជនច្រើន ដូច្នោះហើយ យើងត្រូវតែមានការងារ ប្រើប្រាស់ប្រជាជនទាំងអស់ ដើម្បីឱ្យមានការងារស្រាប់តែ ប្រើប្រាស់ប្រជាជនទាំងអស់ ឱ្យបានប្រសើរ។

បញ្ចប់ការងារ

ហតិកមិក្ខណៈបញ្ចប់

បញ្ចប់ការងារ

- (ក) គ្រប់ប្រទេសក៏ដូចជា ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសផ្សេងៗទៀត ក៏ត្រូវមានការងារស្រាប់តែ ប្រើប្រាស់ប្រជាជនទាំងអស់ ឱ្យបានប្រសើរ។

Palèt 2

Indik Rěsi Yajna

Pawos 33

- (1) Sang pacang mapodgala utawi madwijati sajawaning nunas panugrahan ring sang wěnanang minakši Parisadha utawi Kantor Agama patut talěr hatur supékša ring prajuru désa Pakraman.
- (2) Prajuru inucap sarěng niténin nurékša mangda sulur pamarginé jati-jati nganutin tatwa āgama.
- (3) Sasāmpuné puput mapodgala utawi madwijati prajuru désa patut digělis ñiyarang ring sajěroning paruman désa.
- (4) Prajuru désa patut ñanggra mangda sapamargin yajña bēcik.

Pawos 34

- (1) Krama Désa Pakraman Ujung Hyang patut ngawas niténin katuntun antuk prajuru mangda yajñané sané kawéntěnanang kaicén pamuput olih sang sulinggih utawi pamangku manut drěšta.
- (2) Prajuru patut nuntun saha ngamanggala krama Désa Pakraman Ujung Hyang ngawas niténin sapamargin wikuné ring wawidangannya, paměkas mikukuhin linggih Ida.

Palèt 3

Indik Pitra Yajna

Pawos 35

Dudonan pamargin Pitra Yajña:

- (1) Pangupakāran sang séda:

- ha. Antuk mendem utawi ngeseng makacilma makingsan ring iba pèrthwi utawi ring geni, salama nuptupang prabéya;
- na. Maupacara pangabénan utawi palebon;
- ca. Yan raré durung kepus pungséd pamali ngaran, péndem juga tan kéné pangupakara.
- (2) Upacara-upacara Pitra Yajña ri wosan kaabénang mawasta raris mamékar (ngaroras) tur kalanturang ngalinggihang Déwa Pitara, lan salanturnya.

Pawos 36

Swadharmaning lan rarembatan krama pradé wéntén sinilih tunggil warga sèda:

- (1) Sang kaduhkitan patut:

ha. Nadokang ring keliang tur nunas tatimbang ring kawénténannya;

na. Ngaturang bañjar mangda makaryya étéh-étéh sawa kadulurin pañambrama antuk sèdah lañjaran sakasidhan.

- (2) Swadharmaning bañjar utawi désa:

ha. Keliang bañjar maritètes pamargin sang kaduhkita napiké pacang kapéndem makingsan riyin utawi lantur kaabénang;

na. Pradé kapéndem, raris kawénténang kulkul pitahu utawi pangéntén antuk keliang bañjar utawi wakilnya;

ca. Pañanggran bañjar salanturnya:

1. Sowang-sowang krama bañjar nédunang patus lila manut pararém;
2. Ngaryanin étéh-étéh sawa;
3. Sami krama bañjar nganter ka sétra jantos puput;
4. Tan kengin ngalélet sawa langkungan 7 (pitung) rahina;
5. Yan ngalélet patut polih gagébagan;

១) ធម៌ក្រៃលែងដែលបានក្លាយជាអាក្រក់ហើយនេះ
សំខាន់បំផុតគឺគ្រប់គ្រងចិត្តឱ្យស្រួល។

- (ក) ប្រាណាវេទិកាស្ថាបនាឱ្យបានត្រឹមត្រូវដោយស្របតាមព្រះបទព្រះគម្ពីរ។
- (ខ) បឋមតិរិយាស្ថិតិដែលបានក្លាយជាអាក្រក់ហើយនេះ
- (គ) ធម៌ក្រៃលែងដែលបានក្លាយជាអាក្រក់ហើយនេះ

ហង្សធម៌វាយតម្លៃ

- (ក) សាសនាសិក្សាសិល្បៈសាសាសិក្សាសិល្បៈ
 - ២) សូចនាករស្ថិតិស្ថេរ។
 - ៣) សូចនាករស្ថិតិស្ថេរក្រិចស្ថេរ។
 - ៤) សូចនាករស្ថិតិស្ថេរដំបូង។
 - ៥) សូចនាករស្ថិតិស្ថេរក្រិច។
 - ៦) សូចនាករស្ថិតិស្ថេរមិថុណា។
 - ៧) សូចនាករស្ថិតិស្ថេរក្រិចស្ថេរ។
 - ៨) សូចនាករស្ថិតិស្ថេរក្រិចស្ថេរក្រិចស្ថេរ។
 - ៩) សូចនាករស្ថិតិស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរ។
 - ១០) សូចនាករស្ថិតិស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរ។
- (ខ) សិក្សាសិល្បៈសាសនាសិល្បៈសិល្បៈ
 - ១) សូចនាករស្ថិតិស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរ។
 - ២) សូចនាករស្ថិតិស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរ។
 - ៣) សូចនាករស្ថិតិស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរក្រិចស្ថេរ។

6. Tan kalugra nginé pang bangbang, yan mamurug daṅḍa agung arta 100 kilogram bĕras tur bangbang inucap kaurug.

- ↳ (3) Pradé wĕntĕn sĕda ritatkala piodalan ring Pura Kahyangan Tiga kĕngin mĕndĕm tan pasadok tur mamargi wĕngi saha tan űwarayang kulkul.
- (4) Pamargin pamĕndĕman utawi palĕbon mangda nganutin śāstra āgama lan drĕṣṭa.
- (5) Yan Bhaṭāra ring Pura Kahyangan Tiga lunga maśucyan ka sāgara raris duk punika wĕntĕn sinalih tunggil krama jaga mĕndĕm (ngubur) pamargin layoné tan kadadosang mapapasan ring Ida.

Pawos 37

- (1) Sané kasinanggĕh kacuṅṭaka sakadi ring sor:

ha. Cuṅṭaka antuk sĕda;

na. Cuṅṭaka antuk ngraja swala;

ca. Cuṅṭaka antuk ngĕmbasang putra;

ra. Cuṅṭaka antuk karuron;

ka. Cuṅṭaka antuk pawiwahan;

da. Cuṅṭaka antuk gamya gamana;

ta. Cuṅṭaka antuk salah timpal;

sa. Cuṅṭaka antuk istri bobot nĕntĕn kaupacārain pabyakaonan tur pawidhi widānan;

wa. Cuṅṭaka antuk mamitra ngalang.

- (2) Sĕngkĕr cuṅṭaka manut kawĕntĕnannia:

ha. Cuṅṭaka kasĕdaan, cuṅṭakannia kantos masasapuh utawi sasampun 12 ↳ rahina;

na. Cuṅṭaka ngraja swala 3 (tigang) rahina ngawit saking ngraja swala utawi salamin ngraja swala;

- ca. Cuṅṭaka ngẽmbasang putra 42 (abulan pitung rahina) ngawit saking putrané ěmbas ngantos sampun kaupakāra tutug kambuhan tur maprascitta manut sakadi āgama lanang wyadin istri;
 - ra. Cuṅṭaka karuron 42 (abulan pitung rahina) tur sampun maprascitta;
 - ka. Cuṅṭaka pawiwāhan, cuṅṭakannia ngantos sasampuné maupakāra makala-kalaan;
 - da. Cuṅṭaka gamya gamana, cuṅṭakannia ngantos sasampuné kapalasang utawi masapihang tur sampun kawéntĕnang pamrascitta raga lan kahyangan;
 - ta. Cuṅṭaka salah timpal patut sagrĕha Désa Pakraman ngawéntĕnang prascitta agung, sang kacuṅṭaka kĕni daḅḅa agung artha 500 kilogram bĕras tur sang kacuṅṭakan patut mrayascitta raga;
 - sa. Cuṅṭaka anak istri mobot sangkaning lokika sanggraha nĕntĕn kawĕntenag upakāra pabyakaonan, cuṅṭakannia ngantos kawĕntĕnang upacāra pabyakaonan;
 - wa. Ngẽmbasang putra nĕntĕn kawĕntĕnang upakāra pawidhi widhāna, cuṅṭakanya ngantos wĕntĕn sané mamĕras sang putra punika;
 - la. Mamitra ngalang tan kadadosang, yan wĕntĕn macihna mamitra ngalang patut digĕlis ngawĕntĕnang upakāra pamrascitta.
- (3) Cuṅṭaka kasĕdayan:
- ha. Kapĕndĕm cuṅṭakannia, kulawargannyané sajĕroning ka purusa mungguh utawi tĕdun cuṅṭakannia 12 (roras) rahina, kluwarga pradhana cuṅṭakannya 3 (tiga) rahina, pradé sané kacuṅṭaka/sĕda durung kĕpus odĕl cuṅṭakannia 42 rahina;
 - na. Kaabĕn cuṅṭakannya:

ហេតុអ្វីបានជាបុគ្គលិកទាំងឡាយ...

សំណើពលករសម្រាប់បម្រើការងារ... ហេតុអ្វីបានជាបុគ្គលិកទាំងឡាយ... ក្រុមហ៊ុនស្រុកស្រាវជ្រាវ... ក្រុមហ៊ុនស្រុកស្រាវជ្រាវ... ក្រុមហ៊ុនស្រុកស្រាវជ្រាវ...

- (១) ចេញវិញ្ញាបនបត្រស្រាវជ្រាវ
- ហេតុអ្វីបានជាបុគ្គលិកទាំងឡាយ...
- ក៏ បញ្ជូនបុគ្គលិកទាំងឡាយទៅក្រុមហ៊ុនស្រុកស្រាវជ្រាវ...

ហេតុអ្វីបានជាបុគ្គលិកទាំងឡាយ...

ហេតុអ្វីបានជាបុគ្គលិកទាំងឡាយ... ក្រុមហ៊ុនស្រុកស្រាវជ្រាវ...

ហេតុអ្វីបានជាបុគ្គលិកទាំងឡាយ...

- បញ្ជូនបុគ្គលិកទាំងឡាយទៅក្រុមហ៊ុនស្រុកស្រាវជ្រាវ
- ហេតុអ្វីបានជាបុគ្គលិកទាំងឡាយ...
- ក៏ បញ្ជូនបុគ្គលិកទាំងឡាយទៅក្រុមហ៊ុនស្រុកស្រាវជ្រាវ...

ហេតុអ្វីបានជាបុគ្គលិកទាំងឡាយ...

- (ក) បុគ្គលិកទាំងឡាយទៅក្រុមហ៊ុនស្រុកស្រាវជ្រាវ... ក្រុមហ៊ុនស្រុកស្រាវជ្រាវ... ក្រុមហ៊ុនស្រុកស្រាវជ្រាវ...
- (ខ) បុគ្គលិកទាំងឡាយទៅក្រុមហ៊ុនស្រុកស្រាវជ្រាវ... ក្រុមហ៊ុនស្រុកស្រាវជ្រាវ... ក្រុមហ៊ុនស្រុកស្រាវជ្រាវ...

Sang jagi ngalakṣaṇayang Pitra Yajña utawi Karya Pitra Yajña
cuṅtakannia ngawit saking nwasén karyya rauh riwus yajñané
mapapaëgat utawi ngarëbu.

(4) Tan kënëng cuṅtaka luiré:

ha. Sang sulinggih;

na. Pamangku Kahyangan Tiga suwénaning rikāla piodalan.

Pawos 38

Atiwa-tiwa pangabénan kamargiang madasar antuk sāstra āgama miwah drēṣṭa.

Pawos 39

Patus lila pangabénan wéntën kalih:

ha. Ngabén ngamaṣa luiré: bēras, artha braṇa tiosan;

na. Ngabén nuka wyadin dadakan, patēh sakadi patut lila kapëndēm.

Pawos 40

(1) Pradé wéntën anak saking dura désa hayat jaga mëndēm śwa utawi masmi,
lan ngalakṣaṇayang atiwa-tiwa ring Désa Pakraman Ujung Hyang, patut
matur supékṣa mapinunas ring prajuru désa. Yan kalugra sang mapinunas
patut naur panañjung batu (jinah panukun sétra utawi pangëlēt sétra) antuk
pangarga 100 kilogram bēras

(2) Yan wéntën siosan ring krama ngarëp Désa Pakraman Ujung Hyang
mapikayun pacang mëndēm śawa utawi ngēsëng lan pamārgi upakāra
atiwa-tiwa ring sétra Pakraman Ujung Hyang patut hatur supékṣa
mapinunas ring prajuru désa yan kalugra patut sang mapinunas naur
panañjung batu antuk bēras 50 kilogram bēras.

- (3) Nanging ring krama sané kahéladang utawi kasépékang makrama Désa Pakraman Ujung Hyang sakéwantën mula mawëd saking Désa Pakraman Ujung Hyang makayun jaga mëndëm utawi ngësëng lan ngamargiang upacāra upakāra atiwa-tiwa patut hatur supékṣa ring prajuru désa, yan kalugra patut sang mapinunas naur panañjung batu antuk bĕras 100 kilogram bĕras.

Palĕt 4

Indik Manuṣa Yajna

Pawos 41

- (1) Manuṣa yajña inggih punika upacāra-upacāra dharmaning kahuripan manuṣa ngawit saking patĕmoning kama bang lan kama pĕtak sajĕroning garbha kantos séda.
- (2) Upacāra kadi ring ajĕng madudonan sakadi ring sor:
- ha. Magĕdong-gĕdonang duk ring pangrĕmpinyan ibiyang;
 - na. Duk sang raré mĕdal;
 - ca. Kĕpus odĕl;
 - ra. Roras rahina (12 rahina);
 - ka. Tutug kambuhan (42 rahina);
 - da. Tigang śasihan (3 bulan) utawi pĕtang śasih;
 - ta. Pwĕtuan utawi oton;
 - sa. Tutug kĕlih (ngraja swala sané wadon, ngäembakin sané lanang);
 - wa. Matatah/mapandĕs;
 - la. Mawiwāha;
 - ma. Mawintĕn.
- (3) Upacāra-upacāra inucap kamargiang niṣṭa, madya utama manut śāstra āgama miwah drĕṣṭa.

ပတ်ကပ်ကွယ်ကွယ်ရွာ

မဟာမိတ်
ရေကြီးတံတိုင်း

မဟာမိတ်

- (က) မဟာမိတ်... ဝန်ထမ်းများ
- (ခ) မဟာမိတ်... ဝန်ထမ်းများ
- (ဂ) မဟာမိတ်... ဝန်ထမ်းများ

- ၁၇ မဟာမိတ်
- ၁၈ မဟာမိတ်
- ၁၉ မဟာမိတ်
- ၂၀ မဟာမိတ်
- ၂၁ မဟာမိတ်
- ၂၂ မဟာမိတ်
- ၂၃ မဟာမိတ်
- ၂၄ မဟာမိတ်
- ၂၅ မဟာမိတ်

မဟာမိတ်

- (က) မဟာမိတ်... ဝန်ထမ်းများ
- (ခ) မဟာမိတ်... ဝန်ထမ်းများ

Palèt 5

Indik Bhuta-Yajna

Pawos 42

- (1) Bhuta yajña inggih punika pabéyakalan ring ibu pèrthiwi miwah Kahyangan majèng ring sarwa prañi muah ring sarwa babhutan.
- (2) Upacāra pabéyakala ring pèrthiwi, kanyangan lan babhutan kawastanin macaru.
- (3) Pacarang inucap ring ajèng ni.ṣṭa, madia, utama manut wiguna kadi ring sor:

ha. Éka Satha;

na. Pañca Satha;

ca. Pañca Sanak;

ra. Rēṣi Gaṇa;

ka. Pañca Kēlud;

da. Tawur;

ta. Balik Sumpah;

sa. Tabuh Gēntuh.

Pawos 43

- (1) Nangkēn ngawarṣa rikālaning tilēm Kasanga kawéntēnanḡ caru ngasanga, kalanturang ngrupuk, macihṇa pacang mapag rahina pañēpyan.
- (2) Bratha pañēpyan sané kamargiang antuk krama désa:
 - ha. Amati Gēni: tan kēngin maapi-api, sajawaning malarapan anak madruwé raré durung tutug 3 (tigang) śasih, matēpētīn anak sungkan, madruwé layon utawi kasédayan, ring sang sané kasinanggēh ring ajèng patut hatur supékṣa ring prajuru désa Pakraman;

ហេតុអ្វីក៏យើងប្រើប្រាស់វា?

- ៣) ហេតុអ្វីក៏យើងប្រើប្រាស់វា? ហេតុអ្វីក៏យើងប្រើប្រាស់វា?
- ៤) ហេតុអ្វីក៏យើងប្រើប្រាស់វា? ហេតុអ្វីក៏យើងប្រើប្រាស់វា?
- ៥) ហេតុអ្វីក៏យើងប្រើប្រាស់វា? ហេតុអ្វីក៏យើងប្រើប្រាស់វា?

- (ក) បញ្ជូនទិន្នន័យទៅក្រុមហ៊ុនដទៃទៀត
- (ខ) ដំឡើងប្រព័ន្ធប្រព័ន្ធបច្ចេកទេស
- (គ) យកទិន្នន័យទៅប្រើប្រាស់ក្នុងប្រព័ន្ធប្រព័ន្ធបច្ចេកទេស
- (ឃ) ដំឡើងប្រព័ន្ធប្រព័ន្ធបច្ចេកទេស

សេចក្តីសន្និដ្ឋាន
ស្តីពីការប្រើប្រាស់

បញ្ជូនទិន្នន័យ
ទៅក្រុមហ៊ុនដទៃទៀត

ប្រព័ន្ធប្រព័ន្ធបច្ចេកទេស

- (ក) ប្រព័ន្ធប្រព័ន្ធបច្ចេកទេស
- (ខ) ប្រព័ន្ធប្រព័ន្ធបច្ចេកទេស
- (គ) ប្រព័ន្ធប្រព័ន្ធបច្ចេកទេស

- na. Amati Karya: tan kadadosang ngëmbat karya utawi ñambut karya sahananing karya;
- ca. Amati Lalangan: tan kéngin maonëng-onëng, maswara ghora, lan sapanunggilannya;
- ra. Amati Lalungan: tan kadadosang malalungayan, sajabaning wéntën pabuat pamargi sakadi pañca bhaya, ngarërëh tamba utawi anak jagi ngvembasang putra.
- (3) Pabrathan inucap kamargiang saking sëmëng ngantos béñjang ngëdas lëmah.
- (4) Sang mamurug këni pamidañda agung artha 5 kilogram bëras.
- (5) Yan pradé ritatkala ngamargiang Catur Bratha Pañëpyan wéntën salah sinunggil samëton krama séda, upacāra, utawi pula pali kasédayan kamargiang sasāmpun wusan kamargiang Catur bratha Pañëpian inucap.
- (6) Sang mamurug këcaping ajëng këni pamidañda agung artha 50 kilogram bëras.

SAT SARGAH

SUKRĒTA TATA PAWONGAN

Palët 1

Indik Pawiwāhan

Pawos 44

- (1) Pawiwāhan inggih punika patëmon puruṣa pradhana malarapan sami dëmën kadulurin upasākṣi sakala niṣkāla.
- (2) Pamargin pawiwāhan luiré:
ha. Papadikan, maduluran sami dëmën, saigkaning paigum pakayunan kulawarga sang kalih;

ហេតុអ្វីបានជាប្រាជ្ញាបុគ្គលិកត្រូវតែប្រុងប្រយ័ត្ន

គ) ព្រោះវាអាចនាំឱ្យមានការបំផ្លាញទៅលើសេចក្តីសុខដុំ
ដ៏បំផ្លាញបំផ្លាញ

ឃ) ការគ្រប់គ្រងទុក្ខដែលកើតឡើងនាពេលវេលាដូចគ្នា

(២) បំណងរបស់ប្រាជ្ញាបុគ្គលិក

ហ) សេចក្តីសុខដុំដែលកើតឡើងនាពេលវេលាដូចគ្នា
ក៏ដូចជាសេចក្តីសុខដុំដែលកើតឡើងនាពេលវេលាដូចគ្នា

គ) សេចក្តីសុខដុំដែលកើតឡើង

ឃ) ការគ្រប់គ្រងទុក្ខដែលកើតឡើងនាពេលវេលាដូចគ្នា

បទប្បញ្ញត្តិ ១៣១

(ក) ប្រាជ្ញាបុគ្គលិកត្រូវតែគ្រប់គ្រងទុក្ខដែលកើតឡើង
បំណងរបស់ប្រាជ្ញាបុគ្គលិកគឺដើម្បីគ្រប់គ្រងទុក្ខដែលកើតឡើង
នាពេលវេលាដូចគ្នា

(ខ) ដំណើរការប្រាជ្ញាបុគ្គលិក

បទប្បញ្ញត្តិ ១៣២

(ក) ប្រាជ្ញាបុគ្គលិកត្រូវតែគ្រប់គ្រងទុក្ខដែលកើតឡើង
បំណងរបស់ប្រាជ្ញាបុគ្គលិកគឺដើម្បីគ្រប់គ្រងទុក្ខដែលកើតឡើង
នាពេលវេលាដូចគ្នា

(ខ) ដំណើរការប្រាជ្ញាបុគ្គលិក
ប្រាជ្ញាបុគ្គលិកត្រូវតែគ្រប់គ្រងទុក្ខដែលកើតឡើង
បំណងរបស់ប្រាជ្ញាបុគ្គលិកគឺដើម្បីគ្រប់គ្រងទុក្ខដែលកើតឡើង
នាពេលវេលាដូចគ្នា

(គ) ការគ្រប់គ្រងទុក្ខដែលកើតឡើង

ហ) ការគ្រប់គ្រងទុក្ខដែលកើតឡើង

គ) ការគ្រប់គ្រងទុក្ខដែលកើតឡើង
ដំណើរការប្រាជ្ញាបុគ្គលិកគឺដើម្បីគ្រប់គ្រងទុក្ខដែលកើតឡើង
នាពេលវេលាដូចគ្នា

- na. Ngarorod wyadin pawiwāhan rangkat, malarapan antuk sami dēmēn lanang istri;
- ca. Kaduduk mantu, inggih punika lanangé dados pradhana.
- (3) Pidabdab sang pacang mawiwāha patut:
- ha. Sampun munggah dēha tēruṇa, lanang sampun mayuṣa sakirang ipun 19 (siangolas) warṣa, istri 16 (ēnēmbēlas) warṣa;
- na. Sangkaning pada dēmēn;
- ca. Kamargiang sudi wadani pradé ngambil anak masiosan āgama.

Pawos 45

- (1) Pawiwāhan sané kapatutang ring désa inggih punika, sampun ngamargiang upakāra pawiwāhan kaśākṣinin antuk Tri Upasākṣi luiré manuṣa śākṣi, bhuta śākṣi, lan déwa śākṣi.
- (2) Sang mawiwāha patut madruwé lēkita pawiwāhan.

Pawos 46

- (1) Indik parabian punika, manut désa kāla, patra, mwanng sima drēṣṭa sané kapatutang tur katinutin antuk krama désa sowang-sowang.
- (2) Sajēroning Désa Pakraman Ujung Hyang, indik parabian ika, yan sāmipun mawidhi widāna niṣṭa, madya, utama, parabyan punika kasinanggēh puput palikrama.
- (3) Kapatutang pawiwāhan wyadin ngantén:
- ha. Tan yogya ngrangkatang tumin diñama;
- na. Tan yogya ngrangkatang pyanak tēmēn, pyanak diñama, rarama diñama, sēmēton sodēt, samēton tios ibu, samēton tios bapa, samēton papērasan, yan pradé wéntēn mamurug wicarannia digēlis katur ring sang amawarāt;

- ca. Sané malakṣaṇa gamia gamana, patut katur ring sang amawarāt adalah pěrbuatan seperti kesuburan;
- ra. Yan wéntěn mlĕgandang anak istri patut wicarannia katur ring sang amawarāt, tur kadaṇda 20 kilogram bĕras;
- ✓ ka. Yan wéntěn krama désa sané marabian ka dura désa ring pamuput utawi masĕrah, mangda kasākṣinin antuk prajuru désa, yan mamurug pawiwahan punika kabaos tan prasidha puput, tur kadaṇda agung artha 50 kilogram bĕras;
- da. Yan wéntěn anak istri bobot, saking pakardin anak lanang durung madruwé rabi, saha sabda kapariangkĕn patut krama lanang/istri punika majangkĕpan manut upacāra pawiwāhan;
- ta. Pradé tan tinut kajangkĕpang, sané tan tinut patut wicarannia katur ring sang amawarāt, saha ring désa kadaṇda pamrascita;
- sa. Yan wéntěn anak istri katĕngĕr ngamaduang muwani, wicarannia patut katur ring sang amawarāt;
- wa. Yan wéntěn anak lanang sampun madruwé rabi katĕngĕr ngrusakin anak istri, wicarannia patut katur ring sang amawarāt;
- la. Yan wéntěn raré ĕmbas saking bobotan tan pawidhi widānan, patut digĕlis raré punika kapĕras sasāmpun matuwuh asaśih pitung rahina;
- ma. Yéning wéntěn anak istri bobot sang kadalih mobotin tan kapariangkĕn mapakardi, wĕnang sang kadalih punika madéwa śākṣi ring sinalih tunggil Pura Kahyangan Désa, saha kasākṣinin olih prajuru désa, tur wicarannia katur ring sang amawarāt.

Palët 2

Indik Bēlas Marabian

Pawos 47

- (1) Palas marabian riantukan katinggal séda, raris mantuk wyadin mantuk tērūna/daha;
- (2) Palas marabian sangkaning mawiwit wicara manut pamutus sang amawarāt;
- (3) Tata cara palas marabian:

Yan wéntēn krama désa mapakayun jagi palas marabian patut matur supékša ring prajuru désa, olih prajuru désa wicarannia kabawosin tur kaicén tatimbangan pamatut, yan tan kacumpuin wicarannia dados kalanturang ring sang amawarāt.

Pawos 48

- (1) Wusan marabian riantukan sinalih tunggil séda mapitëgēs balu.
- (2) Babacakan balu luiré:
 - ha. Balu camput;
 - na. Balu masëntana.
- (3) Swadharmaning balu inucap:
 - ha. Pagēh ngrajëgang swadharma dados rabi;
 - na. Kéngin ngidih sëntana pradé wéntēn kacumpuin antuk kēlawarga sinanggih kapurusa;
 - ca. Balu muani kéngin ngidih sëntana;
- (4) Balu kaucap tan pagēh sakadi ring sor:
 - ha. Malakṣaṇa jalir kantos ngawētuan wihara;
 - na. Matilar saking pauman tan masadok jantos 3 (tigang) śasih;

- ca. Yan sampun macihna sakadi ring ajěng balu inucap tan polih upon-upon gunakaya wyadin warisan kéngin kamulihang ring wirangnya;
- ra. Pradé balu inucap pagěh nganutin swahdarmmaning balu, raris katundung antuk sěntanannya utawi kulawargannya, wěnanang prajuru ngicén tatimbang pamatut, yan tan kacumpuin wicarannia katur ring sang amawarāt.

Palět 3

Indik Sěntana

Pawos 49

- (1) Sěntana wěntěn 3 (tigang) soroh luiré:
 - ha. Prati sěntana inggih punika sěntana sangkaning parabian widhi widāna pawiwāhan;
 - na. Sěntana papěrasan inggih punika sěntana sané kaaděgang malantaran upacāra widhi widāna papěrasan;
 - ca. Sěntana rajěg inggih punika, prati sěntana wadon (pradhana) sané kamanggěhang lanang (puruṣa) tur sisampun ngalakṣaṇayang pawiwāhan kaduduk mantu.
- (2) Sang sané kaharṣayang utawi kaaděgang sěntana rajěg wiwit (1) akṣara ca inggih punika:
 - ha. Prati sěntana wadon tunggal utawi salah sinunggil prati sěntana wadon yéning makasami prati sěntana wadon;
 - na. Sampun kamanggěhang dados prati sěntana (puruṣa);
 - ca. Kapawiwāhan kadudul mantu, kautsahayang antuk jadma sané maagama Hindu utawi jadma sané maagama siosan sané sampun ngalakṣaṇayang pamarisudha raga utawi sudhi wadhani;

ra. Sané ngamangëhang sëntana rajëg patut mapasadok ring prajuru bañjar tur këliang bañjar patut ñiyarang ring bañjar saha ngaturang ring prajuru désa Pakraman.

(3) Yan wéntën krama désa pacang mëras sëntana patut hatur supékça ring prajuru désa kalih ring pamuput polih lëkita saking sang amawarāt.

(4) Sulus pamargin papërasané sakadi ring sor:

ha. Sampun polih pahadung saking wirang ngarëp sang pacang kapëras;

na. Matur supékça ring prajuru désa;

ca. Ngamargiang upakāra papërasan tur kasākşinin olih prajuru désa;

ra. Polih pamikukuh saking sang amawarāt;

ka. Prajuru désa patut ñiyarang ring désa pakraman.

(5) Sang kapëras patut kadi ring sor:

ha. Jadma maagama Hindu;

na. Mawit saking kulawarga kapuruşa, pradé tan wéntën kéngin saking wadon yéning talër tan wéntën dados sakita harëp.

(6) Kéngin ngangkat sëntana langkungan ring adiri, lanang wyadin wadon.

Palët 4

Indik Wawarisan

Pawos 50

(1) Wawarisan inggih punika wawarisan utawi tatamyān artha braña, hutang piutang, ayah-ayahan sakala ni.skāla saking kulawargannya harëp ring katurunannya.

(2) Sané sinanggëh warisan luiré:

ha. Druwé têngah, karang paumahan, tégāl ayahan désa, gënah suci, pusaka lan sané siosan;

na. Gunakaya, tatadtadan utawi jiwa dana, lan hutang piutang;

Pawos 51

(1) Sané kasinanggèh waris luiré:

ha. Prati sèntana puruṣa;

na. Prati sèntana (sèntana rajĕg)

ca. Sèntana papĕrasan.

(2) Pradé tan wéntĕn sakadi ring ajĕng, sang sinanggèh waris:

ha. Turunan puruṣa pĕnah ngamungganghang makadi rarama lanang, pĕkak salanturnya rarama misan, mindon;

na. Turunan puruṣa pĕnah kasamping makadi kaponakan, kaponakan dimisan miwah kaponakan dimindon.

(3) Swadharmaning waris patut:

ha. Nĕrima saha nguwasayang tatamyan padum kaluhurannya, sakadi ngarĕmpon sanggah utawi mrajan, pura saha pangupakĕrannya muah ayah-ayahan;

na. Ngabĕnang saha nglantur upacĕra Pitra Yajña;

ca. Naurin utang-utangnya manut panglokika.

Pawos 52

Munggwing wawarisan ring Désa Pakraman Ujung Hyang:

(1) Risampun sang ngawarisang puput kaabĕnang lan utang-utang sampun katawur, wawarisan dados kadum utawi kaĕpah.

(2) Wawarisan sané tan dados kaĕpah inggih punika:

Pamrajan, sanggah lan gĕnah suci, minakadi salwiring pusaka sané kasinanggah suci.

(ក) ដំណើរការកម្រិតនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធាន

ហា តើមានការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានឬ?

គា ប្រព័ន្ធគ្រប់គ្រងធនធាននៅទីនេះមិនមានទេ

នា ប្រព័ន្ធគ្រប់គ្រងធនធានមានលក្ខណៈអ្វី?

ហា ប្រព័ន្ធគ្រប់គ្រងធនធានមានលក្ខណៈស្របគ្នា

(ខ) ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានក្នុងស្ថានភាពប្រចាំថ្ងៃ

ហា ប្រព័ន្ធគ្រប់គ្រងធនធាននៅទីនេះមានលក្ខណៈអ្វី?

គា ប្រព័ន្ធគ្រប់គ្រងធនធាននៅទីនេះមានលក្ខណៈស្របគ្នា

(គ) ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានក្នុងស្ថានភាពប្រចាំថ្ងៃ
បើសិនជាយើងមានប្រព័ន្ធគ្រប់គ្រងធនធាននៅទីនេះ យើងអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានបានយ៉ាងណា? តើមានប្រសិទ្ធភាពប៉ុណ្ណា? តើមានប្រសិទ្ធភាពប៉ុណ្ណា?

បញ្ហាទាំងនេះ

(ក) ប្រព័ន្ធគ្រប់គ្រងធនធាននៅទីនេះមានលក្ខណៈអ្វី?

ហា ប្រព័ន្ធគ្រប់គ្រងធនធាននៅទីនេះមានលក្ខណៈអ្វី?

គា ប្រព័ន្ធគ្រប់គ្រងធនធាននៅទីនេះមានលក្ខណៈអ្វី?

នា ប្រព័ន្ធគ្រប់គ្រងធនធាននៅទីនេះមានលក្ខណៈអ្វី?

ហា ប្រព័ន្ធគ្រប់គ្រងធនធាននៅទីនេះមានលក្ខណៈអ្វី?

(ខ) ប្រព័ន្ធគ្រប់គ្រងធនធាននៅទីនេះមានលក្ខណៈអ្វី?
តើមានប្រសិទ្ធភាពប៉ុណ្ណា? តើមានប្រសិទ្ធភាពប៉ុណ្ណា?
តើមានប្រសិទ្ធភាពប៉ុណ្ណា? តើមានប្រសិទ្ធភាពប៉ុណ្ណា?

- (3) Sinalih tunggil waris kéngin tan polih duman pradé:
- ha. Nilar saking agama Hindu;
 - na. Sané késah mawiwāha;
 - ca. Sané kapěras;
 - ra. Alphaka guru rupaka
- (4) Tan waris kéngin muponin manut dudonan luiré:
- ha. Sěntana luh, salami durung késah mawiwāha;
 - na. Balu salamin ngrajěgang dharmaning balu.
- (5) Kéngin mapawěwěh ring oka sané késah mawiwāha rikala maurip pinaka jiwa dana, tatadtadan, utawi bvekěl pinih agěng apah tigaan saking padruwėnñané.

Pawos 53

- (1) Pradé sajěroning pakulawarga wěntěn waris langkungan ring adiri patut:
- ha. Kawěntěnanang paigum indik pah pahan warisan inucap;
 - na. Yan tan prasidha katunasang tatimbang ring prajuru désa;
 - ca. Pradé nalěr tan wěntěn cumpu ring paněpas prajuru, patut kahaturang ring sang amawarāt;
 - ra. Pradé pamutus sang amawa rāt patěh sakadi pamutus prajuru, sang mapinunas kadaᅇᅇa 100 kilogram bėras.
- (2) Yan pradé wěntěn sinalih tunggil samėton désa sané tan madruwė pawaris (camput) padruwėn sang lina patut karañjingang ka désa Pakraman sasāmpun upakāra kapuput ring warga désa, minakadi utang-utangnya katawur manut padruwėnñané.

**SAPTAMAS SARGAH
WICARA LAN PAMIDANDA**

Palèt 1

Indik Wicara

Pawos 54

- (1) Sané wénang mawosin məkadi mutusang wicara ring désa inggih punika prajuru désa sinanggèh kërtha désa :
- ha. Kélian bañjar, pradéné sang mawicara sané patunggilan bañjar.
 - na. Kélian désa Pakraman, sang mawicara sami-sami ring patunggilan désa Pakraman.
- (2) Tata dudonan mawosin saha muputang wicara warga Désa Pakraman Ujung Hyang kadi ring sor :
- ha. Kaping ajěng kabawosin antuk kélian bañjar.
 - na. Tan cumpu ring panėpas kélian bañjar katunasang ring panglingsir bañjar.
 - ca. Panglingsir bañjar/kartha bañjar tan kacumpuhin katėdunang ring paruman bañjar.
 - ra. Paruman bañjar tan kanutin kėngin nunasang ring Kėliang Désa Pakraman.
 - ka. Kėliang Désa Pakraman tan praside muputang, katunasang ring panglingsir sinanggah kartha désa.
 - da. Pradė talėr pamatut panglingsir désa tan kacumpuhin katunasang ring paruman désa, sinanggėh wasananing pamutus ring désa.
 - ta. Watėš ngaturang wicaranya ring sang amawara* paling suwė mawanėng asasih saking rahina pamutus wicara kěrtha désa inucap yan rangkung ring asasih wawu ngaturang ring sang amawarat patut kadanda 50 (sėkėt) kg bėras.

Pawos 55

- (1) Sahanan wicara mawiwit kěcorahan sakaluwiré sinanggěh nungkasin daging awig-awig-awig paswaran miwah pararēm désa utawi bañjar prajuru utawi dulun désa digělis mawosin tan nyantos pasadok.
- (2) Sajaba wicara sakadi ring ajěng patut nya.itosang pasadok sang nunas bawos.
- (3) Paněpasé patut pastika nyantěnaning iwang patut malarapan Tri Pramaņa (sakși, lokita, bukti) miwah tan marěn nēpěk ring Catur Drěṣṭa.
- (4) Dasar pamutus wicara mangdė ugi katunasang pikukuh saking pararēm antuk lokitaning wicara malarapan :
 - ha. Ilěkita, surat-surat sané sujati.
 - na. Sakși sané manut, kasinanggěh sakși, sané tan wěnaning kaanggon sakși inggih punika: sēmėton, oka, rabi, rėrama, yayah, ibu, misan utawi mindon kapuruša.
 - ca. Bukti sané marupa kėni kaagėm.

Palět 2

Indik Pamidanda

Pawos 56

- (1) Désa utawi bañjar wěnaning niwakang pamidanda ring warga désa utawi bañjar sané sisip.
- (2) Paniwak inucap kamargiang olih Kėlian Désa Pakraman utawi kėlian bañjar.
- (3) Bacakan pamidanda luiřé :
 - ha. Ayahan panukun kasisipan.
 - na. Danda artha (doša danda saha panikėl-panikėlnya miwah panikėl urunan).

ca. Rarampagan.

ra. Kasəpə kang.

ka. Kawusanang makrama désa.

da. Pənyanggaskara.

- (4) Pamidanda sané katiwakang patut masor singgih manut ring kasisipan utamanya ngamanggehang kəsudamalan désa.
- (5) Jinah utawi raja braṇa pamidanda, ngraṅjing dados druwé désa utawi baṅjar.

Pawos 57

- (1) Yan pradé wəntən silih sinunggil sėməton désa ABRI/PNS sané nəntən tədun ritatkala pasamuan minakadi makarya patut kakənənin pamidanda, sejawaning ABRI/PNS sané tugas mabuat manut lokika prajuru,
- (2) Krama sané langkung ring tigang paruman ngalantur tan tədun kəni danda nikəl.
- (3) Krama sané sajəroning asasih nəntən naur utang (utang jinah, dadandan, urunan) saking panyangkəpan patut kəni danda 10 %, yan malih asasih nalər tan praside naur patut kəni rampagan.
- (4) Utang utamanya sané kabaos ring ajəng kawilangin saking pangungkapan utawi saking watəs ngunggahang jinah.
- (5) Rarampagan nganggé tata cara kadi ring sor :
 - ha. Kalakṣanayang antuk prajuru kasarəngin antuk krama saakəhnia 5 (limang) diri maka sakṣi.
 - na. Sang ngarampag saking darṣana ngambil barang utawi nyawənin tanəm tuwuh minakadi wawalungan, manut ring akəh utang sang karampag.
 - ca. Prajuru mitəkətang mangda barang-barang sané karampag katəbus masəngkər awuku ring rahina pacang maadol utawi kaləlang.

ហេតុអ្វីបានជាបុគ្គលិកទាំងអស់...

៣ ធាតុបញ្ចូលគ្នា/ ធាតុបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា
មិនមែនជាបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា

ហេតុអ្វីបានជា (១៥)

- (ក) បុគ្គលិកដែលមានលក្ខណៈស្រដៀងគ្នា (ក្នុងការងារ) បង្កើនលទ្ធផលការងាររបស់គេ
- (ខ) ធាតុបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា គឺជាធាតុបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា
- (គ) បង្កើនលទ្ធផលការងាររបស់គេ ឬបង្កើនលទ្ធផលការងាររបស់គេ ឬបង្កើនលទ្ធផលការងាររបស់គេ
- ៤ គុណភាពរបស់បុគ្គលិកដែលមានលក្ខណៈស្រដៀងគ្នា គឺជាធាតុបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា
- ៥ គុណភាពរបស់បុគ្គលិកដែលមានលក្ខណៈស្រដៀងគ្នា គឺជាធាតុបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា

ធាតុបញ្ចូលគ្នា (១៦)

ក្រុមបុគ្គលិកដែលមានលក្ខណៈស្រដៀងគ្នា

ហេតុអ្វីបានជា (១៧)

- (ក) ក្រុមបុគ្គលិកដែលមានលក្ខណៈស្រដៀងគ្នា គឺជាធាតុបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា
- (ខ) បុគ្គលិកដែលមានលក្ខណៈស្រដៀងគ្នា គឺជាធាតុបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា
- (គ) បុគ្គលិកដែលមានលក្ខណៈស្រដៀងគ្នា គឺជាធាតុបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា

ហេតុអ្វីបានជា (១៨)

- (ក) ធាតុបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា គឺជាធាតុបញ្ចូលគ្នាដែលមានលក្ខណៈស្រដៀងគ្នា

ra. Tan kalugra ngarampag/ngambil barang sané patut inggilang manut agama miwah madémang pangupa jiwa sang karampag.

Pawos 58 ✓

- (1) Pradé sang pacang karampag ngawara (ngalangin) pamargi inucap mawastu sampun tan nganutin awig-awig désa wénang kasépé kang.
- (2) Samalih yan talër purun ngalangin paridabdab kadi ring ajěng makudang-kudang sangkěpan kaicén patingět tan wéntěn pamargi sajawaning kawaliang pipilnyané (kausanang makrama).
- (3) Pamidanda inucap ring ajěng mawastu puput risampun sang kakěnénin :
ha. Nunas gěng pangampura ring krama désa utawi bañjar riantukan piwal pasubaya (pararěm) pęcak.
na. Nawur pangargan panguak pasubaya duk pacang karampag kadulurin prayaścita.

ASTAMAS SARGAH

NGUWAH-NGUWAHIN AWIG-AWIG

Pawos 59

- (1) Nguwah-nguwahin awig-awig désa puniki kamargiang antuk paruman désa.
- (2) Paruman inucap mangda kadasarin antuk pakaršan krama Désa Pakraman yadiastun kamědalang antuk prajuru sinunggil, wiadin sinarěngan.
- (3) Pamutus babawos mangda kadasarin antuk sagilik saguluk utawi pararěm yan tan prasidha suara sané makéhan kasinanggěh pamutus.

Pawos 60

- (1) Sakaluwiring sané wéntěn sadérěngnya patut kaanutang ring sadaging awig-awig puniki.

ហេតុអ្វីបានជាប្រជាជនខ្មែរខ្លះៗ...

(២) ដោយសារតែការប្រកួតប្រជែងគ្នា... ឆ្លងក្រុង... រដ្ឋបាល...

គប្បីដឹងថា...

សម្រាប់...

ប្រទេសខ្មែរ...

(៣) ហេតុអ្វីបានជា... (៤) ហេតុអ្វីបានជា...

ប្រទេសខ្មែរ...

(៣) ហេតុអ្វីបានជា... កញ្ចប់/បិទ... មាតិកា...

(២) ហេតុអ្វីបានជា... កញ្ចប់/បិទ... មាតិកា...

(២) ហេតុអ្វីបានជា... កញ្ចប់/បិទ... មាតិកា...



ហេតុអ្វីបានជា...

- (2) Sakaluwiring sané durung kabawos sajèroning awig-awig puniki patut kamargiang manut tata cara sané sampun katah mèmargi kadulurin antuk pararèm-pararèm.

NAWAMAS SARGAH

Samapta

Pawos 61

- (1) Awig-awig puniki kawaştanin awig-awig Désa Pakraman Ujung Hyang.
(2) Awig-awig puniki këmargiang ngawit kaingkupin utawi kararëmin.

Pawos 62

- (1) Awig-awig puniki kësungkëmin ring paruman duk rahina;
..... Pinanggal/pang, Sasih,
Isaka, warşa, tanggal, Maséhi,
..... ring,
- (2) Awig-awig puniki kalingga tanganin antuk këliang Désa Pakraman, kasarëngin këliang-këliang dadia saha kësakşinin antuk këpala dusun/lingkungan miwah këpala désa/lurah sëwidangan désa. Saha kakukuhang antuk Bupati Karangasëm.
- (3) Luwir sang ngalingga tanganin :

ha. Kapertama Pamangku ring Kahyangan Désa

1. Pamangku Pura Pusëh

I Gusti  Alit

ហេដ្ឋការក្រុមប្រឹក្សាភិបាល

១ ប្រធានក្រុមប្រឹក្សាភិបាល



ហិរ្ស័យ វិសាលភាព

២ ប្រធានក្រុមប្រឹក្សាភិបាល



ហិរ្ស័យ វិសាលភាព

ហិរ្ស័យ វិសាលភាព

៣ ប្រធានក្រុមប្រឹក្សាភិបាល

[Signature]

ហិរ្ស័យ វិសាលភាព

៤ ភ្នាក់ងារក្រុមប្រឹក្សាភិបាល

ហិរ្ស័យ វិសាលភាព

[Signature]

ហិរ្ស័យ វិសាលភាព



[Signature]

ហិរ្ស័យ វិសាលភាព

៥ ប្រធានក្រុមប្រឹក្សាភិបាល

[Signature]

ហិរ្ស័យ វិសាលភាព

៦ ប្រធានក្រុមប្រឹក្សាភិបាល

[Signature]

ហិរ្ស័យ វិសាលភាព

៧ ប្រធានក្រុមប្រឹក្សាភិបាល

ហិរ្ស័យ វិសាលភាព

៨ ប្រធានក្រុមប្រឹក្សាភិបាល

[Signature]


ហិរ្ស័យ វិសាលភាព

2. Pamangku ring Pura Dalëm



I Gusti **Kebon**

3. Pamangku ring Pura Balé Agung


I Wayan **krasih**



I Nengal


4. Pamangku ring Pura Rajapati


I Gusti Lanang Ngurah


na. Kaping kalih Prajuru lan Dulun Désa

1. Dulun Désa



I Komang Putu Jendra




Kelian Désa Pakraman


I Gusti Lanang Putra, S.Sos

3. Pamadén Kelian Désa


I Wayan Taman


4. Panyarikan I


I Gusti Lanang Sangka Sudirja

5. Panyarikan II

I Kětut Sudiasa

6. Juru Raksa I



I Komang Alit

[Faint handwritten signature]

[Faint handwritten signature]

[Faint handwritten signature] *[Faint handwritten signature]*

[Faint handwritten signature]



[Faint handwritten signature]

[Faint handwritten signature]

[Faint handwritten signature]

[Faint handwritten signature]


[Faint handwritten signature]

7. Juru Raksa II



I Wayan Uji

8. Keliang Bañjar Pakraman Ujung Tengahan



I Komang Putu Jendra

9. Keliang Bañjar Pakraman Suka Duka



I Komang Alit

10. Keliang Bañjar Pakraman Dadia

Dharma Yadnya



I Gusti Lanang Bajra

ca. Kaping tiga sané taler satinut ring daging Awig-awig :


Sané kasinanggèh para prajuru Sasabu sané wèd ring wawidangan Désa Pakraman Ujung Hyang:



Keliang Bañjar Pagubugan



I Wayan Sadra

2. Keliang Bañjar Pakraman Ujung Mantri


I Nengah Sinta


ra. Kaping Ēmpat sané kasinanggèh Wakil Warga Krama Ngarèp Pamadé utawi Wakil Krama sané magènah ring Dura Désa.

1. Wakil Krama I



I Ketut Suta

2. Wakil Krama II







Drs. I Gusti Lanang Raka

ក្រុមហ៊ុនស៊ីស្ទេម

ស្ថិតនៅលើផ្លូវលេខ ១១១

គា|| គាត់បំពេញតួនាទីជាមេត្តាករណីលើកិច្ចសន្យាសហគ្រាស





3. Wakil Krama III


I Komang Sudarsana



ka. Kaping Lima Kasinanggèh Kèliang Dinas lan Désa Dinas maka saksi :

1. Kepala Lingkungan Ujung Désa Bali

I Komang Lanang Mantra


2. Kepala Dusun Ujung Tengahan

I Komang Rata


3. Kepala Kelurahan Karangasem

I KOMANG DAGING, S. Sos.
NIP. 010 190 417


4. Kepala Désa Tumbu

I KETUT WARDANA


5. Camat Karangasem

I NYOMAN KUTA, BA.
NIP. 010 107 045


ហេតុអ្វីបានជាប្រជាជនខ្មែរមិនបានដឹងអំពីប្រព័ន្ធសេដ្ឋកិច្ចសង្គមខ្មែរ? ១១

៣ គ្រប់គ្រងសេដ្ឋកិច្ចសង្គមខ្មែរ
ដើម្បីឱ្យប្រជាជនខ្មែរដឹងអំពី
ប្រព័ន្ធសេដ្ឋកិច្ចសង្គមខ្មែរ
រួមមាន៖



Awig Desa Pakseman Hujung Hujung, 46.

da. Bupati Karangasem maka Murdha Pikukuh

Mengetahui dan telah dicatat :

Tanggal : 2 OKTOBER 2005

Reg. Nomor : 02 IX / 2005



**SUSUNAN PANITIA PERUMUSAN AWIG-AWIG
DESA PAKRAMAN UJUNG HYANG**

Pelindung : Muspika Kecamatan Karangasem
Penasehat : - Kepala Kelurahan Karangasem
- Kepala Desa Tumbu
- Dulun Desa
- Para Pemangku
Ketua : I Gusti Lanang Putra, S.Sos.
Sekretaris : I Gusti Lanang Sangka Sudirja
Bendahara : I Komang Alit
Seksi-seksi : Seperti di bawah ini:

| Seksi | No | Nama | Jabatan | Bidang Yang Dibahas |
|-------------|----|-------------------------------|---------|--|
| Parahyangan | 1. | I Gusti Lanang Sangka Sudirja | Ketua | - Murdha Citta - Sukerta Tata Agama |
| | 2. | I Komang Alit | Anggota | |
| | 3. | I Gusti Lanang Sutarya | Anggota | |
| | 4. | I Wayan Subrata, S.Pd. | Anggota | |
| | 5. | I Gusti Lanang Gatra | Anggota | |
| | 6. | I Wayan Uji | Anggota | |
| | 7. | Drs. I Nyoman Merta | Anggota | |
| | 8. | I Wayan Darma | Anggota | |
| Pawongan | 1. | I Gusti Lanang Putra, | Ketua | - Patitis lan Pamikukuh |
| | 2. | S.Sos. | Anggota | - Sukerta Tata |
| | 3. | I Nengah Berata | Anggota | Pakraman |
| | 4. | I Ketut Sudiasa | Anggota | - Sukerta Tata |
| | 5. | I Gusti Lanang Suteja | Anggota | Pawongan |
| | 6. | I Wayan Uriasih | Anggota | - Wicara Lan |
| | 7. | I Nengah Sawi | Anggota | Pamidanda |

| | | | | |
|-----------|----|---|---------|-----------------------|
| | 8. | I Komang Suastika | Anggota | |
| | 9. | I Gusti Lanang Geria I Wayan Mudarta | Anggota | |
| Palemahan | 1. | I Wayan Taman | Ketua | - Aran lan Wawidangan |
| | 2. | I Gusti Lanang Bajra | Anggota | - Sukerta Tata |
| | 3. | I Gusti Lanang Mantra | Anggota | Palemahan |
| | 4. | I Komang Puja | Anggota | - Nguwah-Nguwahin |
| | 5. | I Nengah Reta | Anggota | - Samapta |
| | 6. | I Wayan Amerta | Anggota | |
| | 7. | I Made Nida Astawa, SH. | Anggota | |

Ujung Hyang, 10 Juni 2004

Kelian Desa Pakraman Ujung
Hyang

ttd

I Gusti Lanang Putra, S.Sos.

Lampiran :

**KEPUTUSAN BUPATI KARANGASEM
Nomor : 100 Tahun 2001**

TENTANG :

**PEMBENTUKAN TEAM PENYEMPURNA/PENELITI DAN PEMBINA
AWIG-AWIG DESA ADAT DI KABUPATEN KARANGASEM
TAHUN : 2001**

| | |
|--------------------------|--|
| Penanggung jawab | : Drs I Gd Sumantara Ady Prenatha (Bupati Karangasem) |
| Wakil Penanggung Jawab | : Drs. I Gusti Putu Widjera (Wakil Bupati Karangasem) |
| Pengarah/Penasehat | : I Made Madri, SH. (Sekretaris Daerah Kabupaten Karangasem) |
| Wakil Pengarah/Penasehat | : I Wayan Karta Alit, SH. (PLT. Asisten Tata Praja Setda Kab. Karangasem) |
| Koordinator | : 1. Drs. Ida Bagus Wayan Oka Diksa (Ketua BPPLA Kabupaten Karangasem) 2. I Made Suwela, SH. S.Pd. (Ketua Parisada Hindu Dharma Indonesia Kabupaten Karangasem) |
| Ketua | : I Wayan Karta Alit, SH. (Kepala Bagian Hukum Setda Kabupaten Karangasem) |
| Sekretaris | : I Made Sukardi, SH. (Ka. Sub. Bag. Bantuan Hukum pada Bagian Hukum Setda Kab. Karangasem). |
| Bendahara | : Ni Nyoman Rusmiati (Bendahara Proyek pada Bagian Hukum Setda Kabupaten Karangasem) |
| Anggota-anggota | : 1. I Wayan Arta Dipa, SH. (Unsur PHDI Kabupaten Karangasem) 2. Drs I Wayan Laly Yogantara, S.Pd (Unsur PHDI Kabupaten Karangasem) 3. I Nengah Pasek, SM Hk (Unsur BPPLA Kabupaten Karangasem) 4. Ida I Dewa Gde Catra (Unsur BPPLA Kabupaten Karangasem) 5. I Ketut Karang Astina (Unsur Kantor Bina Kesatuan Bangsa dan Perlindungan Masyarakat Kabupaten Karangasem) 6. Ida Bagus Ketut Tantra (Unsur Penagadilan Negeri Karangasem) 7. I Nengah Wirta (Unsur Kantor Kejaksaan negeri Karangasem). 8. Drs I Wayan Gotra (Unsur Kantor Dep. Agama Kabupaten Karangasem) 9. Bripka I Gede Arya Adnyana (Unsur Polres Karangasem). 10. I Gusti Gede Jungutan (Unsur Kantor Kesejahteraan Sosial Kabupaten Karangasem) 11. Ida Ayu Ngurah Sudewi (Unsur WHDI Kabupaten Karangasem) 12. I Nyoman Wage (Unsur Bagian Humas dan Protokol Setda Kabupaten Karangasem) |